



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៨ លេខ ៨៩

ត្រីមាសទី ០៤ ឆ្នាំ ២០១៨

ព័ត៌មាន

ផ្សាយបញ្ជី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច

ក

មាតិកា

I. ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

១. ព្រះរាជក្រម

១២-១២-២០១៨ - ព្រះរាជក្រម នស/រកម/១២១៨/០១៦ ស្តីពី ការប្រកាសឱ្យប្រើ ច្បាប់ ស្តីពី ការអនុម័ត យល់ព្រមលើសន្ធិសញ្ញា ស្តីពី បត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ១០២០៩

២. ព្រះរាជក្រឹត្យ

២៨-១១-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/១១១៨/១៣១៥ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម **ស្រី និមល** ជាទីប្រឹក្សាអមក្រសួងផែនការ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើ មុខងារបច្ចុប្បន្ន ១០២៣៦

២៨-១១-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/១១១៨/១៣១៦ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ជា ទីប្រឹក្សាអមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ១៩ រូប ១០២៣៧

២៨-១១-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/១១១៨/១៣១៧ ស្តីពី និយ័តកម្មតម្លើងឋានន្តរស័ក្តិ ក្របខ័ណ្ឌ និងថ្នាក់ ដល់មន្ត្រីរាជការ ៣១ រូប របស់ក្រសួង ចំនួន ១០ ១០២៣៩

២៨-១១-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/១១១៨/១៣១៨ ស្តីពី ការផ្ទេរក្របខ័ណ្ឌលោក **ហ៊ុយ ប៊ុនឆន** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ១០២៤២

២៨-១១-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/១១១៨/១៣១៩ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿង ឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក និងលោកស្រី ចំនួន ២៩ រូប ១០២៤៣

២៨-១១-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/១១១៨/១៣២០ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿង ឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ អស់លោក និងលោកស្រី ចំនួន ១៥ រូប ១០២៤៥

២៨-១១-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/១១១៨/១៣២១ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿង ឥស្សរិយយស មុនិសារាភ័ណ្ឌ ថ្នាក់ មហាសេនា ចំពោះ អស់លោក ចំនួន ០៣ រូប ១០២៤៦

២៩-១១-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/១១១៨/១៣២២ ស្តីពី ការតែងតាំងជំនួយការសម្តេចអគ្គ មហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ១០២៤៧

១

- ២៩-១១-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១១១៨/១៣២៣ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ **ជួន គុល** ជាជំនួយការឯកឧត្តម **យូ ស៊ុនឡុង** រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ១០២៤៨
- ២៩-១១-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១១១៨/១៣២៤ ស្តីពី ការតម្លើងឋាននូវស័ក្តិឧត្តមអគ្គនុរក្ស ពន្ធនាគារ ដល់មន្ត្រីពន្ធនាគារ ០៤ រូប នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ១០២៤៩

II_ រាជរដ្ឋាភិបាល

អនុក្រឹត្យ

- ១៤-១២-២០១៨ -អនុក្រឹត្យលេខ ១៧០ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា ១០២៥០
- ២៨-១១-២០១៨ -អនុក្រឹត្យលេខ ១១៦២ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ១០២៥២
- ២៨-១១-២០១៨ -អនុក្រឹត្យលេខ ១១៦៣ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ១០២៥៣
- ២៨-១១-២០១៨ -អនុក្រឹត្យលេខ ១១៦៤ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ១០២៥៥
- ២៨-១១-២០១៨ -អនុក្រឹត្យលេខ ១១៦៥ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ១០២៦២
- ០៤-១២-២០១៨ -អនុក្រឹត្យលេខ ១១៦៦ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ១០២៦៤
- ០៤-១២-២០១៨ -អនុក្រឹត្យលេខ ១១៦៧ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ១០២៦៧
- ០៤-១២-២០១៨ -អនុក្រឹត្យលេខ ១១៦៨ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ១០២៦៨
- ០៤-១២-២០១៨ -អនុក្រឹត្យលេខ ១១៦៩ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ១០២៦៩
- ០៤-១២-២០១៨ -អនុក្រឹត្យលេខ ១១៧០ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ១០២៧១
- ០៤-១២-២០១៨ -អនុក្រឹត្យលេខ ១១៧១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ១០២៧២
- ០៤-១២-២០១៨ -អនុក្រឹត្យលេខ ១១៧២ អនក្រ.តត ស្តីពី ការបញ្ចប់មុខតំណែង និងតែងតាំងទីប្រឹក្សា ១០២៧៥

III_ ការងារបណ្តាញក្រសួង

១_ ទីស្តីការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- ៣០-១០-២០១៨ -ប្រកាសលេខ ១២២៦ សហវ.ប្រក ស្តីពី ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកា ថវិការបស់រដ្ឋបាលថ្នាក់ជាតិ តទៅ រាជកិច្ចលេខ ៩០ ១០២៨១

គ

០៥-១២-២០១៨ -ប្រកាសអន្តរក្រសួងលេខ ១៣១៧ សហវ.ប្រក ស្តីពី ការតែងតាំងរដ្ឋទេយ្យករចំណូល និងរដ្ឋទេយ្យករចំណូលរង ប្រចាំនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃក្រសួងសុខាភិបាល ១០៣១៣

០៥-១២-២០១៨ -ប្រកាសអន្តរក្រសួងលេខ ១៣១៨ សហវ.ប្រក ស្តីពី ការតែងតាំងរដ្ឋទេយ្យករបុរេប្រទាន និងរដ្ឋទេយ្យករបុរេប្រទានរង ប្រចាំនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃក្រសួងសុខាភិបាល ១០៣១៦

២-ទីស្តីការរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម

០៦-០៨-២០១៨ -ប្រកាសលេខ ២៦០ ឧស.កឧ.ប្រក ០៨ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ៨ ស្ពាន ស្តុតរ៉ែ បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ១០៣១៩

១៣-០៨-២០១៨ -ប្រកាសលេខ ២៧២ ឧស.កឧ.ប្រក ០៨ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន តូរ៉ា (ខេមបូឌា) បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ១០៣២២



ព្រះរាជក្រម

យើង

នស/រកម/១២១៨/០១២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ប្រកាសឲ្យប្រើ

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសម័យប្រជុំពេញអង្គលើកទី២ នីតិកាលទី៤ ហើយដែលមានសេចក្តីទាំងស្រុង



**ច្បាប់
ស្តីពី**

**ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីបត្យាប័ន
រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី**

មាត្រា ១.-

អនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ីដែលបានចុះហត្ថលេខា នៅរដ្ឋធានីមូស្កូ នៃសហព័ន្ធរុស្ស៊ី នាថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៧ ហើយដែលមានអត្ថបទទាំងស្រុងភ្ជាប់មកជាមួយនេះ ។

មាត្រា ២.-

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបន្តរាល់នីតិវិធីដើម្បីអនុវត្តសន្ធិសញ្ញានេះ ។

មាត្រា ៣.-

ច្បាប់នេះ ត្រូវបានប្រកាសជាប្រញាប់ ។

ថ្ងៃ ៣៤ កើត ខែ ជ័តុសិរា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២
ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ១២ ខែ ២ ឆ្នាំ ២០១៨

Handwritten signature

សីហមុនី

នរោត្តម សីហមុនី

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ
សូមឡាយព្រះហស្តលេខា
នាយករដ្ឋមន្ត្រី

Handwritten signature

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីបំប៉ន
រដ្ឋមន្ត្រីទទួលបន្ទុកវិទ្យាស្ថាននាយករដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន** ២ / ២

Handwritten signature
អន្ត វង្ស វឌ្ឍនា



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ...០.៧៧... ធម្មនុ



រាជធានីភ្នំពេញ ថ្ងៃទី ២៥- ខែ មេសា ឆ្នាំ ២០១៧

សិទ្ធិប្រទាន

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

រាជរដ្ឋាភិបាល

ប្រទានសិទ្ធិជូនឯកឧត្តម **អង្គ វង្ស វឌ្ឍនា** រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីចុះហត្ថលេខាលើសន្និសីទស្តីពី "បត្យាប័ន" ក្នុងកំឡុងពេលកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងសន្និសីទស្តីពី "ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់លើវិស័យព្រហ្មទណ្ឌ" និងសន្និសីទស្តីពី "ការផ្ទេរទណ្ឌិត" រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី នៅថ្ងៃទី ៣០ ខែ មករា ដល់ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅទីក្រុងម៉ូស្កូ ។

ដើម្បីជាសក្ខីភាព នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានសិទ្ធិពេញលេញតាមអំណាចច្បាប់បានចុះហត្ថលេខាខាងក្រោម លើសិទ្ធិប្រទាននេះ ។



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

សន្និសីទ

រវាង

**ព្រះរាជាណាចក្រកម្ពុជា និង សហព័ន្ធរុស្ស៊ី
ស្តីពី "បត្យាប័ន"**

ព្រះរាជាណាចក្រកម្ពុជា និង សហព័ន្ធរុស្ស៊ី តទៅនេះ ហៅថា "គូភាគី"
ដោយមានគោលបំណង ជួយសម្រួលដល់កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងបទល្មើស ឲ្យមាន
ប្រសិទ្ធភាពរវាងគូភាគី

ដោយមានគោលបំណង ពង្រឹងទំនាក់ទំនងរវាងគូភាគី តាមការចុះហត្ថលេខាលើសន្និសីទ បត្យាប័ន
នេះ

ដោយឈរលើគោលការណ៍អធិបតេយ្យភាព សមភាព និង ផលប្រយោជន៍ទៅវិញទៅមកបានព្រម
ព្រៀងគ្នាដូចតទៅ៖

មាត្រា ១

កម្មវត្ថុ នៃសន្និសីទ

អនុលោមតាមបទប្បញ្ញត្តិទាំងឡាយ និងលក្ខខណ្ឌនៃសន្និសីទនេះ គូភាគីមានការកិច្ចធ្វើបត្យាប័ន
ទៅភាគីម្ខាងទៀត នូវបុគ្គលណាម្នាក់តាមសំណើរបស់ភាគីម្ខាងទៀត ដើម្បីធ្វើការចោទប្រកាន់បទព្រហ្មទណ្ឌ
ឬ ការអនុវត្តទោស។

មាត្រា ២

វិសាលភាព នៃសន្និសីទ

សន្និសីទនេះ ត្រូវអនុវត្តចំពោះរាល់សំណើសុំបត្យាប័ន បន្ទាប់ពីសន្និសីទនេះបានចូលជាធរមាន
ទោះបីជាបទល្មើសដែលបានប្រព្រឹត្តនៅមុនពេលកាលបរិច្ឆេទ នៃការចូលជាធរមាននៃសន្និសីទនេះក៏ដោយ។

មាត្រា ៣

លេខាធិការណ៍

- ១- តាមសន្និសីទនេះ អាជ្ញាធរកណ្តាល ដែលមានសមត្ថកិច្ចអនុវត្តសន្និសីទនេះ ៖
 - សម្រាប់ព្រះរាជាណាចក្រកម្ពុជា គឺក្រសួងយុត្តិធម៌ ។
 - សម្រាប់សហព័ន្ធរុស្ស៊ី គឺ ការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី ។
- ២- គូភាគីត្រូវទាក់ទងគ្នាដោយផ្ទាល់តាមរយៈអាជ្ញាធរកណ្តាល ឬ តាមរយៈបណ្តាញការទូត។
- ៣- ភាគីនីមួយៗអាចធ្វើការផ្លាស់ប្តូរអាជ្ញាធរកណ្តាលរបស់ខ្លួន ហើយត្រូវជូនដំណឹងទៅភាគីម្ខាងទៀត
អំពីការផ្លាស់ប្តូរនេះ និងការផ្លាស់ប្តូរអាជ្ញាធរកណ្តាលរបស់ខ្លួនផ្សេងទៀត តាមរយៈបណ្តាញការទូត។

មាត្រា ៤

បទល្មើសដែលអាចធ្វើបត្យាប័នបាន

១- ក្នុងស្មារតីនៃសន្និសីទនេះ បទល្មើសដែលអាចធ្វើបត្យាប័នបាន សំដៅលើបទល្មើសណាមួយ ដែលកំណត់ដោយច្បាប់ជាធរមានរបស់ភាគីទាំងពីរ ថាជាបទល្មើសព្រហ្មទណ្ឌដែលអាចដាក់ពន្ធនាគារសម្រាប់ រយៈពេលយ៉ាងតិច១(មួយ) ឆ្នាំឡើងទៅ ឬដោយទោសណាមួយដែលធ្ងន់ធ្ងរជាងនេះ ។

២- ប្រសិនបើសំណើសុំបត្យាប័នណាមួយ មានបទល្មើសច្រើនផ្សេងៗគ្នា ដែលអាចផ្ដន្ទាទោស តាមច្បាប់ជាធរមានរបស់ភាគីទាំងពីរ ទោះបីជាបទល្មើសណាមួយ មិនបានបំពេញនូវលក្ខខណ្ឌ ដូចបាន ចែងនៅក្នុងកថាខណ្ឌ១នៃមាត្រានេះក៏ដោយ ក៏ភាគីទទួលសំណើអាចធ្វើបត្យាប័នដោយធានាសុវត្ថិភាពរបស់ខ្លួន នូវបុគ្គលពាក់ព័ន្ធនឹងបទល្មើសច្រើនបានដែរ។

៣- ក្នុងករណីមានសំណើសុំបត្យាប័នបុគ្គលណាម្នាក់ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ដោយភាគីធ្វើសំណើ ស្របតាមសន្និសីទនេះ បត្យាប័នអាចធ្វើទៅបាន លុះត្រាតែទោសដែលបានអនុវត្តរួច នៅសល់៦(ប្រាំមួយ)ខែ គិតចាប់ពីកាលបរិច្ឆេទនៃសេចក្ដីសម្រេចធ្វើបត្យាប័ន ។ ក្នុងករណីពិសេស គូភាគី អាចយល់ព្រមធ្វើបត្យាប័ន ចំពោះបទល្មើសដែលរយៈពេលអនុវត្តទោសនៅសល់តិចជាង ៦(ប្រាំមួយ)ខែ។

៤- ក្នុងករណីដែលមានការផ្លាស់ប្តូរលក្ខណៈនៃបទល្មើសដែលបានចោទប្រកាន់ ក្នុងអំឡុងពេលនៃ ការចោទប្រកាន់ព្រហ្មទណ្ឌ ជនដែលត្រូវធ្វើបត្យាប័ន អាចទទួលខុសត្រូវព្រហ្មទណ្ឌ ឬ កាត់ទោសតាមកម្រិត នៃបទល្មើសថ្មីនោះ ដោយអនុលោមតាមលក្ខខណ្ឌនៃបត្យាប័ន។

៥- កាត់ខុសគ្នានៃរាជ្យស័ព្ទច្បាប់ មិនមែនជាឧបសគ្គនៃសំណើសុំបត្យាប័នឡើយ ប្រសិនបើបទល្មើស ដែលស្នើធ្វើបត្យាប័ននោះ ជាបទល្មើសព្រហ្មទណ្ឌ ដែលកំណត់ដោយច្បាប់ជាធរមានរបស់ភាគីទាំងពីរ។

មាត្រា ៥

មូលហេតុនៃការបដិសេធបត្យាប័ន

១- បត្យាប័ន មិនត្រូវធ្វើបាននៅក្នុងករណីដូចខាងក្រោម៖

ក- ប្រសិនបើបុគ្គលដែលត្រូវបានស្នើសុំធ្វើបត្យាប័ននោះជាពលរដ្ឋរបស់ភាគីទទួលសំណើ។

ខ- ប្រសិនបើអំពើដែលគេស្នើសុំធ្វើបត្យាប័ននោះ ពុំមែនជាបទល្មើសដែលត្រូវធ្វើបត្យាប័នអនុលោម តាមកថាខណ្ឌទី១ ដល់កថាខណ្ឌទី៣ នៃមាត្រា ៤។

គ- ប្រសិនបើ ភាគីទទួលសំណើមានមូលដ្ឋានច្បាស់លាស់ ដែលសន្មតថាសំណើសុំបត្យាប័ន ធ្វើ ឡើងក្នុងគោលបំណងចោទប្រកាន់ ឬ ផ្ដន្ទាទោសបុគ្គលណាមួយ ដោយមូលហេតុ ពូជសាសន៍ ភេទសាសនា សញ្ជាតិ ជាតិពន្ធុ ទស្សនៈនយោបាយ ឬប្រសិនបើបុគ្គលនោះអាចទទួលរងនូវការខូចខាត ដោយមូលហេតុ ណាមួយក្នុងចំណោមមូលហេតុទាំងនោះ។

ឃ- ក្នុងករណីបុគ្គល ដែលត្រូវបានស្នើសុំស្ថិតក្នុងនីតិវិធីតុលាការ ហើយបុគ្គលនោះត្រូវបានកេរ្តិ៍ឃ្លាត ថាមានទោស ឬត្រូវបានកាត់ទោស ដោយភាគីទទួលសំណើ ចំពោះបទល្មើសដូចគ្នា ដែលជាមូលដ្ឋាននៃ សំណើសុំធ្វើបត្យាប័ន។

ង- ប្រសិនបើបទល្មើសដែលត្រូវបានស្នើសុំធ្វើបត្យាប័ននោះ ត្រូវផ្ដន្ទាទោសប្រហារជីវិត តាមច្បាប់ជាធរមានរបស់ភាគីស្នើសុំ លើកលែងតែ តាមយោបល់របស់ភាគីទទួលសំណើ ភាគីស្នើសុំបានបង្ហាញនូវការធានាគ្រប់គ្រាន់ថា បុគ្គលដែលត្រូវស្នើសុំធ្វើបត្យាប័ន មិនត្រូវបានកាត់ទោសប្រហារជីវិត។

ច- ប្រសិនបើ តាមច្បាប់ជាធរមានរបស់ភាគីទទួលសំណើ មិនមានបទល្មើសព្រហ្មទណ្ឌ ឬ គ្មានការកាត់ទោស ដោយមូលហេតុផុតអាជ្ញាយុកាលនៃបទល្មើស ឬដោយមូលហេតុស្របច្បាប់ផ្សេងទៀត។

ឆ- ប្រសិនបើភាគីទទួលសំណើពិចារណាថា ការធ្វើបត្យាប័នបុគ្គលអាចប៉ះពាល់នូវអធិបតីយ្យភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឬ ផលប្រយោជន៍ចម្បងផ្សេងៗទៀត។

២- សំណើធ្វើបត្យាប័នអាចត្រូវបានបដិសេធ ក្នុងករណីដូចខាងក្រោម ៖

ក- តាមច្បាប់ជាធរមានរបស់ភាគីទទួលសំណើ ប្រសិនបើ បទល្មើសដែលត្រូវបានស្នើសុំធ្វើបត្យាប័ននោះ ត្រូវបានប្រព្រឹត្តទាំងស្រុង ឬមួយផ្នែក នៅលើដែនដីរបស់ភាគីទទួលសំណើ។

ខ- ប្រសិនបើ បុគ្គលដែលត្រូវបានស្នើសុំធ្វើបត្យាប័ន កំពុងស្ថិតក្នុងនីតិវិធីនៃការស៊ើបអង្កេត ឬ នីតិវិធីតុលាការរបស់ភាគីទទួលសំណើ ចំពោះបទល្មើសដែលមានក្នុងសំណើសុំធ្វើបត្យាប័ន។

៣- ប្រសិនបើ សំណើសុំធ្វើបត្យាប័នត្រូវបានបដិសេធសដោយមូលហេតុ ដែលមានចែងនៅក្នុងចំណុច ១-ក ឬ ចំណុច ២-ក នៃមាត្រានេះ តាមសំណើរបស់ភាគីធ្វើសំណើ ភាគីទទួលសំណើ ត្រូវប្រគល់ឯកសារទាំងឡាយដែលបានទទួលទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចរបស់ខ្លួន ដើម្បីពិចារណាអំពីការចោទប្រកាន់បទល្មើសទៅលើបុគ្គលនោះតាមច្បាប់ជាធរមានរបស់ភាគីទទួលសំណើ ។ សម្រាប់គោលបំណងនេះ ភាគីធ្វើសំណើ ត្រូវផ្តល់ឲ្យភាគីទទួលសំណើដោយឥតគិតថ្លៃនូវឯកសារចម្លងដែលបានបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម ដែលជាភស្តុតាងបង្ហាញអង្គហេតុនៃការស៊ើបអង្កេត និងឯកសារផ្សេងទៀតទាក់ទងនឹងបទល្មើសដែលត្រូវបានស្នើសុំធ្វើបត្យាប័ន។ ឯកសារទាំងអស់នៃសំណុំរឿងដែលបានទទួលទាក់ទងនឹងការស៊ើបអង្កេតដោយភាគីធ្វើសំណើ អាចត្រូវបានប្រើប្រាស់ក្នុងនីតិវិធីព្រហ្មទណ្ឌនៃភាគីទទួលសំណើ ។ ភាគីទទួលសំណើមិនត្រូវប្រើប្រាស់ភស្តុតាង ការស៊ើបអង្កេត ឬ នីតិវិធីផ្សេងៗនៅក្នុងសន្និសីទនេះក្រៅពីសំណើដែលបានលើកឡើងហើយដែលមានការយល់ព្រមជាមុនពីអាជ្ញាធរកណ្តាលនៃភាគីធ្វើសំណើ ។

ភាគីទទួលសំណើ ត្រូវជូនដំណឹងដល់ភាគីធ្វើសំណើ ពីលទ្ធផលនៃនីតិវិធីនេះ ។

មាត្រា ៦

ការពន្យារពេល ឬ ការប្រគល់ខ្លួនបណ្តោះអាសន្ន

១- ក្នុងករណីដែលបុគ្គលត្រូវស្នើសុំធ្វើបត្យាប័ន កំពុងស្ថិតក្នុងនីតិវិធីនៃការស៊ើបអង្កេត ឬ នីតិវិធីតុលាការ ឬ ទទួលទោសពីបទល្មើសផ្សេងទៀត ដែលប្រព្រឹត្តក្នុងដែនដីនៃភាគីទទួលសំណើ បត្យាប័នអាចត្រូវបានផ្តល់ឲ្យ។ ប៉ុន្តែអាចពន្យារពេលការប្រគល់ខ្លួនបុគ្គលដែលត្រូវធ្វើបត្យាប័ននោះ រហូតដល់បញ្ចប់នីតិវិធីតុលាការ ហើយប្រសិនបើបុគ្គលនោះត្រូវបានប្រកាសថាមានទោស ការប្រគល់ខ្លួនបុគ្គលនោះត្រូវតែពន្យារពេលរហូតដល់បុគ្គលនោះ បានអនុវត្តទោសរបស់ខ្លួនតាមការកំណត់ឬត្រូវបានដោះលែងចេញពីពន្ធនាគារ។ ក្នុងករណីនេះ ភាគីអ្នកទទួលសំណើត្រូវជូនដំណឹងដល់ភាគីធ្វើសំណើអំពីការពន្យារពេល។

២- ក្នុងករណីមានការពន្យារពេលការប្រគល់ខ្លួនបុគ្គល ដែលមានចែងក្នុងកថាខណ្ឌទី ១ នៃមាត្រានេះ អាចកើតឡើងដោយសារការផុតអាជ្ញាយុកាលនៃបទល្មើស ឬបទល្មើសដែលប៉ះពាល់ដល់ការស៊ើបអង្កេត ភាគីទទួលសំណើអាចធ្វើបត្យាប័នបណ្តោះអាសន្នបុគ្គលនោះតាមសំណើសុំ ។ ការធ្វើបត្យាប័នបណ្តោះអាសន្ន បុគ្គលនោះ ត្រូវប្រគល់ឲ្យភាគីទទួលសំណើនូវពេលវេលាដែលដំណើរការនីតិវិធីបត្យាប័នត្រូវបានបញ្ចប់ ប៉ុន្តែមិន អាចយឺតជាង៩០(កៅសិប)ថ្ងៃ គិតពីថ្ងៃបញ្ជូន។ ប្រសិនបើចាំបាច់ ការបញ្ជូនអាចត្រូវពន្យារពេលដោយភាគី ទទួលសំណើ។

មាត្រា ៧
សំណើសុំធ្វើបត្យាប័ន

១- រាល់សំណើសុំធ្វើបត្យាប័ន ត្រូវធ្វើជាលាយលក្ខណ៍អក្សរ ហើយត្រូវបញ្ជូនដោយអាជ្ញាធរកណ្តាល របស់ភាគីណាមួយ ដោយផ្ទាល់ទៅអាជ្ញាធរកណ្តាលរបស់ភាគីមួយទៀត ឬតាមបណ្តាញការទូត ហើយ សំណើសុំធ្វើបត្យាប័នត្រូវមានព័ត៌មាន និងឯកសារដូចខាងក្រោម៖

- ក- ឈ្មោះរបស់អាជ្ញាធរស្នើសុំ។
- ខ- ឈ្មោះពេញរបស់បុគ្គលដែលត្រូវស្នើសុំធ្វើបត្យាប័ន ព័ត៌មានលម្អិតអំពីសញ្ជាតិ ទីកន្លែង ស្នាក់នៅ ឬទីតាំង ប្រសិនបើអាច ពិពណ៌នាពីរូបរាងរបស់បុគ្គលដោយភ្ជាប់ជាមួយនូវរូបថត ស្នាមក្រហម រូបថត និងព័ត៌មានលម្អិតផ្សេងទៀត ដែលជាជំនួយក្នុងការស្វែងរកនិងកំណត់អត្តសញ្ញាណ។
- គ- លិខិតអធិប្បាយអំពីអង្គហេតុដែលជាមូលដ្ឋាននៃសំណើសុំធ្វើបត្យាប័ន ដោយមានបញ្ជាក់ឲ្យ កាន់តែច្បាស់ថែមទៀតអំពីពេលវេលានិងទីកន្លែងប្រព្រឹត្តបទល្មើស ឈ្មោះនៃបទល្មើស និងឯកសារនីតិវិធី ផ្សេងៗ ដែលបានថតចម្លងត្រឹមត្រូវតាមច្បាប់ដើម ដែលជាភស្តុតាងបង្ហាញពីពិទ្ធភាពរបស់បុគ្គលនោះ។
- ឃ- អត្ថបទប្រទប្បញ្ញត្តិច្បាប់ ដែលបានថតចម្លងត្រឹមត្រូវតាមច្បាប់ដើម ដែលបញ្ជាក់ថាការ ប្រព្រឹត្តអំពើនោះជាបទល្មើស និង មានព័ត៌មានអំពីការផ្តន្ទាទោសចំពោះការប្រព្រឹត្តបទល្មើសនោះ។
- ង- អត្ថបទប្រទប្បញ្ញត្តិច្បាប់ដែលបានថតចម្លងត្រឹមត្រូវតាមច្បាប់ដើម ដែលពាក់ព័ន្ធនឹងអាជ្ញា យុកាលនៃបទល្មើស។

២- រាល់សំណើសុំធ្វើបត្យាប័នចំពោះបណ្តឹងអាជ្ញា ព្រមទាំងឯកសារ និងព័ត៌មានផ្សេងៗដែលបាន បញ្ជាក់ក្នុងកថាខណ្ឌទី១នៃមាត្រានេះ ត្រូវភ្ជាប់មកជាមួយនូវដីកាចាប់ខ្លួន ដែលចេញដោយអាជ្ញាធរមាន សមត្ថកិច្ចរបស់ភាគីស្នើសុំ។

៣- រាល់សំណើសុំធ្វើបត្យាប័នសម្រាប់ការអនុវត្តទោស ព្រមទាំងឯកសារ និងព័ត៌មានផ្សេងៗដែល បានបញ្ជាក់ក្នុងកថាខណ្ឌទី ១ នៃមាត្រានេះ ត្រូវភ្ជាប់មកជាមួយនូវច្បាប់ចម្លងសាលក្រមស្ថាពរ និងលិខិត បញ្ជាក់អំពីរយៈពេលនៃទោសដែលមិនទាន់អនុវត្ត។

៤- រាល់ឯកសារសម្រាប់គោលបំណងនៃសន្និសីទនេះ ត្រូវធ្វើជាកាសាររបស់ភាគីស្នើសុំ និងត្រូវ ភ្ជាប់មកជាមួយនូវការបកប្រែជាកាសាររបស់ភាគីទទួលសំណើ ឬជាកាសារអង់គ្លេស។

៥- រាល់សំណើសុំធ្វើបត្យាប័ន និងឯកសារទាំងអស់ដែលភ្ជាប់មកជាមួយ រួមទាំងឯកសារដែលបានផ្តល់ជូនសម្រាប់ឆ្លើយតបទៅនឹងសំណើសុំនោះ ដែលមានបោះត្រាដោយអាជ្ញាធរមានសមត្ថកិច្ច ឬដោយអាជ្ញាធរកណ្តាលរបស់ភាគីធ្វើ ពុំតម្រូវឲ្យមាននីត្យានុកូលកម្ម ឬការបញ្ជាក់ពីយថាភូតកម្មណាមួយឡើយ។

មាត្រា ៨
ការចាប់ខ្លួនបណ្តោះអាសន្ន

១- ក្នុងករណីចាំបាច់ ភាគីធ្វើសំណើ អាចសុំឲ្យមានការចាប់ខ្លួនជាបណ្តោះអាសន្នបុគ្គលដែលគេទាមទារ មុនពេលមានសំណើសុំធ្វើបត្យាប័នបុគ្គលនោះ។ សំណើសុំឲ្យមានការចាប់ខ្លួនបណ្តោះអាសន្ន ត្រូវធ្វើជាលាយលក្ខណ៍អក្សរ ហើយធ្វើផ្ទាល់ទៅអាជ្ញាធរកណ្តាលរបស់ភាគីទទួលសំណើ តាមរយៈទូរសារ ឬតាមមធ្យោបាយទំនាក់ទំនងផ្សេងទៀត ហើយច្បាប់ដើមនៃសំណើនេះ ត្រូវបានធ្វើតាមនាពេលបន្ទាប់។

២- សំណើសុំខាងលើត្រូវមានព័ត៌មានដូចខាងក្រោម៖

ក- លិខិតអធិប្បាយអំពីមូលហេតុនៃការធ្វើសំណើជាបន្ទាន់នេះ។

ខ- ការពណ៌នាអំពីបុគ្គលដែលគេទាមទារ រួមទាំងរូបថត និងស្នាមម្រាមដៃ ប្រសិនបើអាចធ្វើទៅបាន។

គ- ទីកន្លែងដែលបុគ្គលនោះស្ថិតនៅ ប្រសិនបើដឹង។

ឃ- រាល់លិខិតអធិប្បាយអំពីអង្គហេតុនៃបទល្មើសដែលបុគ្គលនោះបានប្រព្រឹត្ត។

ង- រាល់បទប្បញ្ញត្តិដែលច្បាប់កំណត់ អំពីបទល្មើសដែលបណ្តាលឲ្យមានការចាប់ខ្លួនជាបណ្តោះអាសន្ន និងទោសចំពោះបទល្មើស។

ច- ដីកាចាប់ខ្លួន ឬសាលក្រមស្តារពរសម្រេចពីពិរុទ្ធភាពលើបុគ្គលដែលគេទាមទារ។ ក្នុងករណីបន្ទាន់ ភាគីធ្វើសំណើអាចផ្តល់នូវលិខិតអធិប្បាយដូចជា ដីកាចាប់ខ្លួន ឬសាលក្រមស្តារពរចំពោះបុគ្គលនោះ បើសិនមានការបញ្ជាក់ពីគោលបំណងនៃសំណើសុំធ្វើបត្យាប័ន។

ឆ- លិខិតអធិប្បាយអំពីការផ្តន្ទាទោស ឬការផ្តន្ទាទោសចំពោះបទល្មើសនោះ និង

ជ- សេចក្តីបញ្ជាក់យ៉ាងច្បាស់លាស់ ដែលធានាថានឹងមានការស្នើសុំធ្វើបត្យាប័នបុគ្គលនេះ។

៣- អនុលោមតាមច្បាប់ជាធរមានរបស់ខ្លួន ភាគីទទួលសំណើត្រូវពិចារណាលើសំណើនេះ ហើយត្រូវជូនដំណឹងដល់ភាគីធ្វើសំណើអំពីសេចក្តីសម្រេចរបស់ខ្លួនដោយមិនបង្អង់។

៤- បុគ្គលដែលត្រូវបានចាប់ខ្លួនតាមការស្នើសុំ នឹងត្រូវបានដោះលែងក្នុងរយៈពេល៤០(សែសិប) ថ្ងៃ បន្ទាប់ពីថ្ងៃចាប់ខ្លួន ប្រសិនបើភាគីធ្វើសំណើ មិនបានធ្វើសំណើសុំធ្វើបត្យាប័ន ដោយភ្ជាប់មកជាមួយនូវរាល់ឯកសារដូចមានចែងក្នុងមាត្រា៧នៃសន្ធិសញ្ញានេះ។

៥- ការដោះលែងបុគ្គលនោះ តាមកថាខណ្ឌទី៤នៃមាត្រានេះ មិនត្រូវរារាំងដល់ការឃាត់ខ្លួនបន្ទាប់ណាមួយរបស់បុគ្គលនោះទេ ប្រសិនបើបន្ទាប់មក មានសំណើសុំធ្វើបត្យាប័ន។

មាត្រា ៩
ព័ត៌មានបន្ថែម

- ១- ប្រសិនបើភាគីទទួលសំណើពិនិត្យឃើញថា ព័ត៌មានដែលផ្តល់ឲ្យតាមការស្នើសុំ មិនគ្រប់គ្រាន់ ភាគីទទួលសំណើអាចស្នើឲ្យផ្តល់ព័ត៌មានបន្ថែម ក្នុងអំឡុងពេលសមស្របណាមួយដែលកំណត់ដោយភាគី ទទួលសំណើតាមច្បាប់ជាធរមាន ។ ក្នុងករណីលើកលែង ភាគីទទួលសំណើអាចធ្វើការពន្យារពេលដោយ យោងតាមការស្នើសុំ ដោយមានមូលហេតុពីភាគីធ្វើសំណើ។
- ២- ប្រសិនបើបុគ្គលដែលត្រូវស្នើសុំធ្វើបត្យាប័ន ត្រូវបានចាប់ខ្លួន ហើយព័ត៌មានបន្ថែមដែលបាន ផ្តល់ឲ្យមិនគ្រប់គ្រាន់ ឬ មិនបានទទួលក្នុងរយៈពេលដែលកំណត់ដោយភាគីទទួលសំណើ បុគ្គលនោះ នឹង អាចដោះលែងពីការចាប់ខ្លួន។ ប៉ុន្តែ ការដោះលែងបុគ្គលនោះ មិនត្រូវរារាំងដល់ការឃាត់ខ្លួនបន្ទាប់ណាមួយ បន្ទាប់ពីទទួលបានព័ត៌មានបន្ថែមគ្រប់គ្រាន់ ឬសំណើសុំធ្វើបត្យាប័នចំពោះបទល្មើសផ្សេងទៀតណាមួយ ។ ភាគីទទួលសំណើត្រូវផ្តល់ព័ត៌មានភ្លាមទៅភាគីធ្វើសំណើ អំពីការដោះលែងពីការចាប់ខ្លួននេះ ។

មាត្រា ១០
សំណើសុំធ្វើបត្យាប័នដោយរដ្ឋច្រើន

ក្នុងករណីមានការស្នើសុំធ្វើបត្យាប័នដោយរដ្ឋច្រើន ទោះបីជាបទល្មើសដូចគ្នា ឬក៏ បទល្មើសផ្សេងគ្នា ក៏ដោយ ក៏ភាគីទទួលសំណើ ត្រូវធ្វើការសម្រេចចិត្តលើសំណើសុំធ្វើបត្យាប័នទាំងអស់នោះ ដោយពិចារណា រាល់ស្ថានភាពទាំងឡាយជាពិសេស ៖ ភាពធ្ងន់ធ្ងរនៃបទល្មើស និងទីកន្លែងដែលបានប្រព្រឹត្តបទល្មើសនោះ កាលបរិច្ឆេទក្នុងការធ្វើសំណើសុំបត្យាប័ន សន្និសីទអន្តរជាតិស្តីពីការធ្វើបត្យាប័ន សញ្ជាតិ និងទីកន្លែង ស្នាក់នៅអចិន្ត្រៃយ៍របស់បុគ្គលនោះ ព្រមទាំងលទ្ធភាពក្នុងការធ្វើបត្យាប័នបុគ្គលនោះបន្តទៅរដ្ឋធ្វើសំណើ ផ្សេងទៀត ។

មាត្រា ១១
ការសម្រេចលើសំណើសុំធ្វើបត្យាប័ន និង ការជូនព័ត៌មានអំពីលទ្ធផល

- ១- ភាគីទទួលសំណើត្រូវពិចារណាលើសំណើសុំបត្យាប័នទាំងឡាយដោយផ្អែកលើនីតិវិធីដែលមាន ចែងក្នុងច្បាប់របស់ខ្លួនដែលកំពុងអនុវត្ត និងត្រូវជូនដំណឹងដល់ភាគីធ្វើសំណើអំពីការសម្រេចរបស់ខ្លួនដោយ មិនពន្យារពេល។
- ២- រាល់ការបដិសេធទាំងស្រុង ឬមួយផ្នែក លើសំណើសុំបត្យាប័ន ត្រូវមានសំអាងហេតុ។
- ៣- អាជ្ញាធរកណ្តាលនៃភាគីធ្វើសំណើត្រូវផ្តល់ព័ត៌មានភ្លាម ទៅអាជ្ញាធរកណ្តាលនៃភាគីទទួលសំណើ ពីព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរការនីតិវិធីព្រហ្មទណ្ឌ ឬ ការអនុវត្តទោសលើបុគ្គលដែលបានធ្វើបត្យាប័ន ក៏ដូចជាការជូនដំណឹងអំពីការធ្វើបត្យាប័នបុគ្គលនោះទៅរដ្ឋផ្សេងទៀត។

មាត្រា ១២

ការប្រគល់ខ្លួនបុគ្គលដែលត្រូវធ្វើបត្យាប័ន

១- ប្រសិនបើមានការយល់ព្រមធ្វើបត្យាប័ន ភាគីធ្វើសំណើត្រូវទទួលបាននូវព័ត៌មានអំពីទីកន្លែង និងកាលបរិច្ឆេទក្នុងការប្រគល់ខ្លួនបុគ្គលនោះ ព្រមទាំងរយៈពេលដែលបុគ្គលនោះត្រូវបានឃុំខ្លួនដោយផ្អែកលើសំណើសុំធ្វើបត្យាប័ន។

២- ក្នុងករណីមានការសម្រេចយល់ព្រមលើ សំណើសុំធ្វើបត្យាប័ន ភាគីធ្វើសំណើត្រូវទទួលបុគ្គលដែលត្រូវប្រគល់ខ្លួនក្នុងអំឡុងពេល៣០(សាមសិប)ថ្ងៃ បន្ទាប់ពីថ្ងៃជូនដំណឹងអំពីការសម្រេចលើកាលបរិច្ឆេទនោះ ។ ប្រសិនបើមិនមានការទទួលបុគ្គលនោះក្នុងអំឡុងពេលដូចដែលបានកំណត់ បុគ្គលនោះត្រូវដោះលែងពីការឃុំខ្លួន ។ ភាគីទទួលសំណើអាចបដិសេធការធ្វើបត្យាប័នចំពោះបទល្មើសដែលនោះបាន ។

៣- ក្នុងស្ថានភាពដែលហួសពីការគ្រប់គ្រងបាន ប្រសិនបើភាគីម្ខាងមិនអាចប្រគល់ ឬទទួលបុគ្គលដែលជាកម្មវត្ថុនៃការធ្វើបត្យាប័ន ភាគីនោះត្រូវផ្តល់ព័ត៌មានទៅភាគីម្ខាងទៀត ។ ក្នុងករណីនេះបទបញ្ញត្តិក្នុងកថាខណ្ឌ២ នៃមាត្រានេះមិនត្រូវអនុវត្ត ហើយការកំណត់ការប្រគល់ខ្លួនអាចធ្វើការពន្យារពេលមិនលើសពី ១៥ ថ្ងៃ ។ ប្រសិនបើ មិនមានការទទួលបុគ្គលនោះ ក្នុងអំឡុងពេលដូចដែលបានកំណត់ បុគ្គលនោះត្រូវដោះលែងពីការឃុំខ្លួន។

៤- ក្នុងការដឹកជញ្ជូនបុគ្គលដែលជាកម្មវត្ថុនៃការធ្វើបត្យាប័ន ទៅកាន់ដែនដីរបស់ភាគីធ្វើសំណើ ប្រសិនបើមានការប៉ះពាល់ដល់អាយុជីវិត ឬសុខភាពបុគ្គលនោះ ការប្រគល់ខ្លួនត្រូវពន្យារពេលរហូតដល់សុខភាពរបស់បុគ្គលនោះមានភាពប្រសើរឡើង ដែលអាចធ្វើការប្រគល់ខ្លួនបាន។

មាត្រា ១៣

ការប្រគល់វត្ថុតាង

១- ដោយអនុលោមតាមច្បាប់របស់ភាគីទទួលសំណើ និងគោលការណ៍គោរពសិទ្ធិរបស់គតិយជន រាល់វត្ថុដែលបានរកឃើញនៅក្នុងដែនដីរបស់ភាគីទទួលសំណើ ហើយដែលវត្ថុនោះជាផលដែលបានទទួលមកពីការប្រព្រឹត្តបទល្មើស ឬក៏ជាវត្ថុដែលតម្រូវសម្រាប់ធ្វើជាភស្តុតាង ត្រូវប្រគល់ជូនភាគីធ្វើសំណើ តាមការស្នើសុំពីភាគីនោះ ក្នុងករណីយល់ព្រមធ្វើបត្យាប័ន។

២- យោងតាមកថាខណ្ឌទី១នៃមាត្រានេះ វត្ថុតាងនឹងត្រូវបញ្ជូនទៅភាគីធ្វើសំណើ ប្រសិនបើភាគីនេះបានស្នើសុំ ទោះបីជាការធ្វើបត្យាប័នមិនអាចអនុវត្តបាន ដោយមូលហេតុបុគ្គលដែលគេទាមទារ បានទទួលមរណភាព បាត់ខ្លួន ឬ គេចខ្លួន ក៏ដោយ។

៣- ភាគីទទួលសំណើអាចពន្យារពេលប្រគល់វត្ថុតាងណាមួយ ដូចដែលបានរៀបរាប់ក្នុងកថាខណ្ឌទី ១ នៃមាត្រានេះ ប្រសិនបើវត្ថុតាងនេះ ចាំបាច់ត្រូវប្រើប្រាស់ក្នុងដំណើរការនីតិវិធីតុលាការសម្រាប់រឿងក្តីផ្សេងទៀត រហូតដល់ដំណើរការនីតិវិធីតុលាការត្រូវបានបញ្ចប់។

៤- ប្រសិនបើត្រូវការប្រគល់វត្ថុតាងណាមួយ ដោយយោងលើច្បាប់របស់ភាគីទទួលសំណើ ឬក៏ដើម្បីការពារសិទ្ធិរបស់គតិយជន វត្ថុតាងនេះត្រូវប្រគល់ទៅភាគីទទួលសំណើវិញឲ្យបានឆាប់រហ័សដោយ

គ្មានជាប់បន្ទុកអ្វីទាំងអស់ តាមសំណើសុំរបស់ភាគីទទួលសំណើ បន្ទាប់ពីដំណើរការរៀងក្តីនេះត្រូវបានបញ្ចប់ នៅក្នុងដែនដីភាគីធ្វើសំណើ។

**មាត្រា ១៤
វិធានពិសេស**

១- បុគ្គលដែលត្រូវធ្វើបត្យាប័នតាមសន្និសីទនេះមិនត្រូវបានឃុំខ្លួន ចោទប្រកាន់ ឬ ទទួលទោស ក្នុងទឹកដីភាគីធ្វើសំណើ និង មិនត្រូវធ្វើបត្យាប័នទៅរដ្ឋផ្សេងទៀត និង មិនត្រូវកម្រិតសេរីភាពសំរាប់បទ ល្មើសដែលបានប្រព្រឹត្តមុនពេលធ្វើបត្យាប័នបុគ្គលនោះ ប្រសិនបើបទល្មើសក្រៅពីបទល្មើសដែលទាក់ទងនឹង បុគ្គលដែលបានធ្វើបត្យាប័ន លើកលែងតែ៖

ក- ភាគីទទួលសំណើ ដោយយោងលើសំណើសុំធ្វើបត្យាប័ន បានយល់ព្រមលើការឃុំខ្លួន ចោទ ប្រកាន់ ដាក់ទោស ធ្វើបត្យាប័នទៅកាន់រដ្ឋផ្សេងទៀត ឬ ការកម្រិតសេរីភាពដោយហេតុផលផ្សេងទៀតរបស់ បុគ្គលនោះ ។ ក្នុងករណីនេះ ភាគីធ្វើសំណើត្រូវផ្តល់ព័ត៌មាន និងឯកសារចាំបាច់សម្រាប់ការយល់ព្រមនោះ ឲ្យភាគីទទួលសំណើ ដូចដែលបានបញ្ជាក់ក្នុងមាត្រា៧ នៃសន្និសីទនេះ ។

ខ- បុគ្គលដែលត្រូវធ្វើបត្យាប័ន មិនបានចាកចេញពីដែនដីរបស់ភាគីធ្វើសំណើក្នុងអំឡុងពេល ៣០(សាមសិប)ថ្ងៃ បន្ទាប់ពីបុគ្គលនោះត្រូវបានផ្តល់សិទ្ធិចាកចេញ នៅពេលដែលដំណើរការរៀងក្តីនោះ បានបញ្ចប់ ឬក៏បានអនុវត្តទោស ឬក៏បានត្រឡប់ទៅកាន់ដែនដីរបស់ភាគីធ្វើសំណើវិញដោយស្ម័គ្រចិត្តបន្ទាប់ ពីបានចាកចេញរួចហើយ។

២- ភាគីធ្វើសំណើអាចចាត់វិធានការចាំបាច់ ដើម្បីបញ្ជូនបុគ្គលដែលគេទាមទារចេញពីដែនដីរបស់ ខ្លួន ឬចាត់វិធានការចាំបាច់ផ្សេងៗទៀត ដោយអនុលោមតាមច្បាប់របស់ខ្លួន ដើម្បីការពារអានុភាពគតិយុត្តិ នៃការផុតអាជ្ញាយុកាល។

**មាត្រា ១៥
ការឆ្លងកាត់**

១- ដោយអនុលោមតាមច្បាប់របស់គូភាគី ភាគីនីមួយៗអាចអនុញ្ញាតឲ្យមានការដឹកជញ្ជូនឆ្លងកាត់ ដែនដីរបស់ខ្លួននូវបុគ្គលដែលត្រូវធ្វើបត្យាប័ន ដោយរដ្ឋទីបីទៅកាន់ភាគីម្ខាងទៀតនៃសន្និសីទនេះ។

២- ភាគីដែលស្នើសុំដឹកជញ្ជូនឆ្លងកាត់ ត្រូវបញ្ជូនសំណើសុំឆ្លងកាត់ ដែលមានឯកសារ និងព័ត៌មាន ទាំងឡាយដូចបានបញ្ជាក់ក្នុងមាត្រា៧នៃសន្និសីទនេះ ទៅកាន់ភាគីម្ខាងទៀតដែលការដឹកជញ្ជូនត្រូវឆ្លងកាត់ ដែនដីរបស់ខ្លួន។

៣- មិនចាំបាច់មានការអនុញ្ញាតទេ ប្រសិនបើការដឹកជញ្ជូនឆ្លងកាត់នោះធ្វើឡើងតាមផ្លូវអាកាស និងមិនមានការចុះចតក្នុងដែនដីរបស់ភាគីម្ខាងទៀត។

៤- ក្នុងករណីមានការចុះចាញ់ដោយមិនមានការគ្រោងទុក ភាគីដែលត្រូវទទួលបានសំណើសុំឆ្លងកាត់ អាចឃុំខ្លួនបុគ្គលដែលទាមទារឲ្យធ្វើបត្យាប័ន ក្នុងរយៈពេល ៧២(ចិតសិបពីរ)ម៉ោង តាមការស្នើសុំ របស់មន្ត្រីដែលធ្វើដំណើរអមជាមួយបុគ្គលដែលទាមទារឲ្យធ្វើបត្យាប័ន រហូតដល់ទទួលបានសំណើសុំឆ្លងកាត់ ដោយយោងកថាខណ្ឌទី២នៃមាត្រានេះ។

៥- សំណើសុំឆ្លងកាត់នេះអាចត្រូវបានបដិសេធ ក្នុងករណីដូចបានបញ្ជាក់ក្នុងកថាខណ្ឌទី១និងទី២ មាត្រា៥នៃសន្ធិសញ្ញានេះ។

មាត្រា ១៦
ការសម្ងាត់ និងការកម្រិត នៃការប្រើប្រាស់ព័ត៌មាន

១- ដោយយោងតាមសំណើរបស់អាជ្ញាធរកណ្តាលនៃភាគីធ្វើសំណើ ផ្អែកតាមច្បាប់និង/ឬការអនុវត្ត កន្លងមក ភាគីទទួលសំណើត្រូវចាត់ទុកជាការសម្ងាត់ នូវអង្គហេតុនៃការទទួលសំណើសុំធ្វើបត្យាប័ន ខ្លឹមសារនៃសំណើសុំធ្វើបត្យាប័ន និងកិច្ចណាមួយដែលធ្វើឡើង តាមសំណើសុំបត្យាប័ន ប៉ុន្តែមិនត្រូវចាត់ទុកជា ការរំលោភលើការសម្ងាត់នៃសំណើសុំឡើយ បើក្នុងករណីមានភាពចាំបាច់ ក្នុងការអនុវត្តសំណើសុំ ។ ប្រសិន បើការអនុវត្តសំណើសុំធ្វើបត្យាប័ន ចាំបាច់ធ្វើឲ្យលុបចោល នូវការកម្រិតការប្រើប្រាស់ព័ត៌មាន ភាគីទទួល សំណើត្រូវទទួលបានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីភាគីធ្វើសំណើ ក្នុងករណីគ្មានការអនុញ្ញាតទេនោះ សំណើ សុំនឹងមិនត្រូវអនុវត្តឡើយ ។

២- ភាគីទទួលសំណើមិនត្រូវប្រើប្រាស់ព័ត៌មាន ឬ ក៏ស្តុតាងដែលទទួលបានតាមសន្ធិសញ្ញានេះដោយ គ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីភាគីធ្វើសំណើក្រៅពីគោលបំណងដែលមានកំណត់ក្នុងសំណើ សុំធ្វើបត្យាប័ន។

មាត្រា ១៧
ការចំណាយ

មុនពេលប្រគល់ខ្លួនបុគ្គលដែលត្រូវធ្វើបត្យាប័ន រាល់ការចំណាយដែលកើតឡើងពីការធ្វើបត្យាប័នបុគ្គល នោះ ត្រូវជាបន្ទុករបស់ភាគីទទួលសំណើ។ រាល់ការចំណាយដែលកើតឡើងពីការដឹកជញ្ជូន និងចំណាយ នានា ដែលទាក់ទងនឹងការឆ្លងកាត់របស់បុគ្គលនោះដែលត្រូវធ្វើបត្យាប័នជាមួយនឹងការប្រគល់ និងការទទួល វត្ថុតាងដែលមានចែងក្នុងមាត្រា១៣ ត្រូវជាបន្ទុករបស់ភាគីធ្វើសំណើ។

មាត្រា ១៨
ការដោះស្រាយវិវាទ

ក្នុងករណីមានវិវាទកើតឡើងរវាងគូភាគីចំពោះការបកស្រាយ និងការអនុវត្តសន្ធិសញ្ញានេះ គូភាគីត្រូវ ដោះស្រាយតាមរយៈការពិភាក្សា និងការចរចាគ្នា។

មាត្រា ១៩
វិសោធនកម្មនៃសន្ធិសញ្ញា

១- សន្ធិសញ្ញានេះអាចធ្វើវិសោធនកម្មដោយមានការយល់ព្រមរបស់គូភាគី។ ភាគីណាមួយអាចផ្តួចផ្តើមធ្វើវិសោធនកម្មសន្ធិសញ្ញានេះបាន។

២- រាល់វិសោធនកម្មដែលបានព្រមព្រៀងគ្នាហើយ ត្រូវមានអនុភាពអនុវត្ត ស្របតាមនីតិវិធីដែលមានចែងក្នុងកថាខណ្ឌទី១មាត្រា២០នៃសន្ធិសញ្ញានេះ។

មាត្រា ២០
អវសានប្បញ្ញត្តិ


១- សន្ធិសញ្ញានេះ មានសុពលភាព សម្រាប់រយៈពេលមួយគ្មានកំណត់ និងត្រូវចូលជាធរមានក្រោយថ្ងៃទី៣០(សាមសិប)គិតចាប់ពីថ្ងៃនៃការទទួលបានព័ត៌មានចុងក្រោយ ពីគូភាគីតាមរយៈបណ្តាញការទូតពេលបញ្ចប់នីតិវិធីផ្ទៃក្នុងដើម្បីចាប់ផ្តើមអនុវត្ត ស្របតាមច្បាប់ជាធរមាន។

២- សន្ធិសញ្ញានេះត្រូវបញ្ចប់ក្រោយរយៈពេល ១៨០(មួយរយប៉ែតសិប)ថ្ងៃ គិតចាប់ពីថ្ងៃនៃការទទួលបានព័ត៌មានជាលាយលក្ខណ៍អក្សរតាមរយៈបណ្តាញការទូត ពីភាគីម្ខាងទៀតដែលមានចេតនាបញ្ចប់។


៣- ការបញ្ចប់សន្ធិសញ្ញានេះ មិនត្រូវរារាំងដល់ការបញ្ចប់ការអនុវត្តសំណើសុំបត្យាប័ននានា ដែលបានទទួលមុនកាលបរិច្ឆេទនៃការបញ្ចប់សន្ធិសញ្ញានេះឡើយ។

ធ្វើនៅម៉ូស្កូ ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ២០១៧ ធ្វើឡើងជា ២(ពីរ)ច្បាប់ ដែលមួយច្បាប់មានកាសាខ្មែរ កាសារុស្ស៊ី និងកាសាអង់គ្លេស ដែលអត្ថបទនីមួយៗមានតម្លៃស្មើគ្នា។ ក្នុងករណីមានការបកស្រាយខុសគ្នា អត្ថបទជាភាសាអង់គ្លេសត្រូវយកប្រើប្រាស់ជាឯកសារគោល។

តំណាងព្រះរាជាណាចក្រកម្ពុជា



តំណាងសហព័ន្ធរុស្ស៊ី





ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

រាជរដ្ឋាភិបាល
Royal Government

ជាតិ សាសនា ព្រះមហាក្សត្រ
Nation Religion King

០៧.១.២០១៧

Phnom Penh, ០៧ កើត ១១ ២០១៧

DELEGATION OF FULL POWERS

- Considering the Constitution of the Kingdom of Cambodia;
- Considering the Royal Decree NS/RKT/0913/903 dated 24 September 2013 on the Nomination of the Royal Government of Cambodia;
- Considering the Royal Kram 02/NS/94 dated 20 July 1994 promulgating the Law on the Organization and Functioning of the Council of Ministers;
- Considering the Royal Kram NS/RKM/0196/04 dated 24 January 1996 promulgating the Law on the Establishment of the Ministry of Justice; and
- Pursuant to the Proposal of the Minister of Justice;

THE ROYAL GOVERNMENT

Delegates herewith Full Powers to His Excellency **ANG VONG VATHANA**, Minister of Justice, to sign Treaty on “Extradition” during the discussion on drafting treaty on “Mutual legal assistance in criminal matters” and treaty on “transfer of persons sentenced” between the Kingdom of Cambodia and the Russian Federation which will be held from 30 January to 02 February 2017, Moscow.

In witness whereof, the undersigned, the Prime Minister of the Kingdom of Cambodia, with Full Powers duly entrusted to him, has signed the Delegation of Full Powers.



Samdech Akka Moha Sena Padei Techo HUN SEN

**TREATY
BETWEEN
THE KINGDOM OF CAMBODIA
AND
THE RUSSIAN FEDERATION
ON
EXTRADITION**

The Kingdom of Cambodia and The Russian Federation, hereinafter referred to as the "Parties",

Wishing to facilitate more efficient crime control cooperation between the Parties,

Aspiring to strengthen the relationship between the Parties as pertaining to extraditions by concluding this Treaty,

On the basis of the principles of sovereignty, equality and mutual benefit,
Hereby agree as follows:

Article 1

Subject of the Treaty

The Parties undertake, subject to and in accordance with the terms and conditions of this Treaty, to extradite any person to each other on request for criminal prosecution or execution of sentences.

Article 2

Scope of the Treaty

This Treaty shall apply to all requests for extradition, made upon commencement hereof, even if they relate to any crimes committed prior to such commencement.

Article 3

Central Authorities

1. According to this Treaty, the central authorities are:
 - For the Kingdom of Cambodia – The Ministry of Justice.
 - For the Russian Federation – The Prosecutor General’s Office of the Russian Federation;
2. Each Party shall communicate directly with each other through central authorities or diplomatic channels.
3. Either Party may change its Central Authority and shall notify the other Party of this and any other changes in respect of the Central Authority through diplomatic channels.

Article 4

Crimes Entailing Extradition

1. For the purposes of this Treaty, crimes entailing extradition shall mean any acts that, as defined by applicable laws of both Parties, are penal acts and entail punishment in the form of imprisonment for a term of not less than 1(one) year or more severe punishment.
2. Should any request for extradition include a number of different acts, punishable pursuant to applicable laws of both Parties, however, some of them do not meet the requirement of the punitive measure specified in Paragraph 1 of this Article, the Requested Party may at its discretion extradite a relevant person in connection with such acts as well.
3. In case any such request for extradition is made in respect of any person, convicted in the Requesting Party for punishment in the form of imprisonment for committing a crime, which is subject to this Treaty, such

extradition may take place only if an unexpired term of punishment on the date of the decision of extradition is not less than 6(six) months. In exceptional cases the Parties may agree upon extradition, if an unexpired term of punishment is less than 6 (six) months.

4. In case the qualification of the alleged act changes in the course of the criminal prosecution, the extradited person may be brought to criminal liability or convicted to the extent to which such new qualification will correspond to the conditions of extradition.

5. Any differences in the legal terminology shall not hinder fulfillment of the request for extradition, if the act, for which extradition is requested, is a penal act as defined in applicable laws of both Parties.

Article 5

Reasons for Refusal to Extradite

1. Extradition shall not take place in the following cases:

- a) if the person, sought for extradition, is a national of the Requested Party;
- b) if the act, for which extradition is requested, is not a crime, entailing extradition pursuant to Paragraphs 1-3 of Article 4 hereof;
- c) if the Requested Party has sufficient grounds to assume that a request for extradition is made with the aim to persecute or punish a person due to his/her race, sex, religion, nationality, ethnic origin or in connection with his/her political beliefs, or if such person may suffer any damage for any of these reasons;
- d) in case any judicial proceedings have taken place in respect of the requested person and such person has been acquitted or sentenced in Requested Party for the same act, which is the ground for such request for extradition;
- e) if any offence, for which extradition is requested, is subject to capital punishment pursuant to applicable laws of Requesting Party, unless such

Party presents a sufficient, in the opinion of the Requested Party, guarantee that a person, sought for extradition, will not incur capital punishment;

f) pursuant to applicable laws of the Requested Party, if no criminal case may be initiated or no sentence may be executed by reason of lapse of time or for any other legal reason,

g) if the Requested Party considers that the extradition of the person would impair its sovereignty, security, public order or other essential interests.

2. Any request for extradition may be rejected:

a) if any offence, for which extradition is requested, pursuant to applicable laws of the Requested Party, was fully or partially committed in its territory;

b) if in respect of the person, sought for extradition, any investigation or judicial proceedings is/are pending in the Requested Party in connection with an offence, specified in such request for extradition;

3. Should any request for extradition be rejected for the reason stipulated under subparagraphs "a" of paragraph 1 or subparagraph "a" of paragraph 2 of this Article, the Requested Party, on request of the Requesting Party, shall deliver all received materials to its competent authorities for considering criminal prosecution of such person pursuant to its applicable laws. For this purpose, the Requesting Party shall gratuitously furnish the Requested Party with duly certified copies of documents, evidencing the fact of any investigation performed, and any other documents relating to the offence, for which extradition was requested. All materials of the case, received in connection with the investigation performed in the Requesting Party, may be used in criminal proceedings in the Requested Party. The Requested Party shall not, without prior consent of the Central Authority of the Requesting Party, use any evidence, submitted under this Treaty in investigation or other procedural actions other than specified in the request.

The Requested Party notifies the Requesting Party of all results of such proceedings.

Article 6

Postponed or Temporary Surrender

1. In case any person, sought for extradition, is a party to any judicial proceedings or serves sentence for any other offence in the territory of the Requested Party, the consent to extradition may be given. However surrender of such person may be postponed until the time when such judicial proceedings are completed, and if such person is convicted – until he/she serves the term of sentence or is released from imprisonment, in which case the Requesting Party is to be notified of this.

2. In case of the postponed surrender of the person stipulated for in Paragraph 1 of this Article may incur lapse of time or affect the investigation of an offence, the Requested Party may temporarily extradite the person, whose extradition was requested. The temporarily extradited person shall be returned to the Requested Party as soon as the proceedings for which he/she was extradited are complete, but not later than 90 (ninety) days since his/her transfer. If necessary, this term may be prolonged by the Requested Party.

Article 7

Request for Extradition

1. Any request for extradition shall be made in writing and sent by the Central Authority of either Party directly to the Central Authority of the other Party or through diplomatic channels and shall include the following documents and information:

- a) name of the requesting authority;
- b) full name of the person, sought for extradition, details of his/her nationality, place of residence or location, description, as far as possible, of his/her appearance with photos, fingerprints and any other details, enabling to search for and identify such person;
- c) statement of the facts of the case, which is a ground for such request for extradition, specifying more exactly the time and place of the

criminally punishable act, its qualification, as well as certified copies of any procedural documents, evidencing guilt of such person;

d) a certified copy of the text of any provisions of any law, which qualify committed acts as offences and contain information of any punishments prescribed for committing them;

e) a certified copy of the text of any provisions of any law, relating to the applicable lapse of time.

2. Any request for extradition for criminal prosecution, along with the documents and information specified in Paragraph 1 of this Article, shall be accompanied by a copy of a warrant of arrest issued by a competent authority of the Requesting Party.

3. Any request for extradition for execution of a sentence, along with the documents and information specified in Paragraph 1 of this Article, shall be accompanied by a copy of an effective sentence and a certificate of the unserved term of punishment.

4. Any documents for the purposes of this Treaty shall be drawn up in the language of the Requesting Party and shall be accompanied by translation into the language of the Requested Party or into the English language.

5. Any requests for extradition and all documents attached thereto, as well as any documents furnished in response to such request, which are sealed by a competent or Central Authority of the sending Party, require no legalization or authentication in any other manner.

Article 8

Provisional arrest

1. If necessary, the Requesting Party may apply for provisional arrest of any person prior to making a relevant request for extradition of this person. Such application for provisional arrest of the person shall be sent directly to the Central Authority of the Requested Party in writing, by fax or by any other communication means, provided that the original application is sent immediately after that.

2. Such application shall contain:

- a) a statement about the reasons for urgency prompting the making of application;
- b) a description of the person sought, including, if possible, a photograph or fingerprints;
- c) the location of the person sought, if known;
- d) statements of the facts of the offence committed by the person;
- e) the provisions of the law describing the offence for which the provisional arrest is requested, and the punishment for the offence;
- f) a warrant of arrest, or a final judgement of conviction, against the person sought. In urgent cases the Requesting Party may provide the statement that a warrant of arrest or final judgment in respect of the person sought exists and that it is intended to send the request for extradition;
- g) a statement of the punishment that can be, or has been imposed for the offences; and
- h) a statement clearly ensuring that a request for the extradition of the person is to follow.

3. The Requested Party shall consider such application in accordance with its applicable laws and shall notify the Requesting Party of its decision without delay.

4. The person, detained by virtue of such application, shall be released, if the Requesting Party fails, within 40 (forty) days from the date of taking of such person into custody, to make a request for extradition accompanied by all documents specified in Article 7 hereof.

5. Release of such person pursuant to Paragraph 4 of this Article shall not hinder any subsequent detention of this person, as well as extradition of this person, if a relevant request for his/her extradition is subsequently made.

Article 9

Supplementary Information

1. In case the Requested Party considers that any information provided by the request is insufficient, it may request any supplementary information, setting a reasonable term for furnishing it pursuant to applicable laws. In exceptional cases, by reasoned request of the Requesting Party, this term may be extended by the Requested Party.

2. If the person, sought for extradition, is detained, and such supplementary information furnished is insufficient or is not received within a term as set by the Requested Party, such person may be released from detention. However, such release of this person shall not hinder any subsequent detention of this person upon receipt of sufficient supplementary information or a request for extradition in connection with any other offence. The Requested Party shall promptly inform the Requesting Party of such release from detention.

Article 10

Requests for Extradition Made by Several States

If extradition is requested concurrently by more than one state, either for the same offence or for any different offences, the Requested Party shall make its decision on these requests, taking into consideration all circumstances, in particular, gravity and place of such offence, dates of requests, international treaties on extradition, nationality and principal place of residence of the person, sought for extradition, as well as possibility of subsequent extradition of such person to any other requesting states.

Article 11

**Decision in respect to Request for Extradition and Notification
of the Outcome**

1. The Requested Party shall consider any request for extradition in accordance with a procedure as established by applicable laws, and shall notify the Requesting Party of its decision without delay.
2. Any complete or partial refusal to satisfy any such request is to be reasoned.
3. The Central Authority of the Requesting Party shall promptly provide the Central Authority of the Requested Party with information on the outcome of criminal proceedings or the enforcement of sentence against the person extradited, as well as of subsequent extradition of that person to any other State.

Article 12

Surrender of a Person

1. If the request is granted the Requesting Party shall be informed of the place and date of surrender of the person, subject to extradition, as well as of the term, for which such person was detained by virtue of such request for extradition.
2. In case of a favourable decision regarding extradition, the Requesting Party shall receive such surrendered person within 30 (thirty) days from a day of notification of such decision. If no surrender takes place within the set term, such person shall be released from detention. The Requested Party may refuse the extradition for the same offence.
3. If either Party is unable, for any circumstances beyond its control, to surrender or receive the person, subject to extradition, it shall inform the other Party thereof. In this case, the provisions of paragraph 2 of this article shall not apply and the term of surrender may be extended for not more than 15 days. If no surrender takes place within the set term, such person shall be released from detention.

4. In case transportation of the person, subject to extradition, to the territory of the Requesting Party may pose any risk to his/her life or health, the surrender shall be postponed until his/her state of health allows to effect such surrender.

Article 13

Surrender of Items

1. To the extent admissible by applicable laws of the Requested Party, and with due consideration of third persons' rights, items, located in the territory of the Requested Party, which have been acquired as a result of an offence or may be required as evidence, shall be surrendered on request of the Requesting Party, if extradition has been granted.

2. Subject to paragraph 1 of this Article, the above mentioned items shall, if the Requesting Party so requests, be surrendered to the Requesting Party even if the extradition cannot be carried out including but not limited to circumstances where the extradition cannot be carried out because of death, missing or escape of the person sought.

3. The Requested Party may defer surrender of any items, mentioned in Paragraph 1 of this Article, if they are required for judicial proceedings of any other case till such proceedings are completed.

4. If so required by applicable laws of the Requested Party or protection of third persons' rights, any items, handed over in such manner, shall be gratuitously returned to the Requested Party on its request as soon as possible upon completion of the criminal proceedings in the Requesting Party.

Article 14

Rule of Speciality

1. Any person, extradited under this Treaty shall not be detained, prosecuted or punished in the territory of the Requesting Party, and shall not be extradited to any other State, and his/her personal freedom shall not be for any reason restricted for an offence committed prior to extradition of this person, if

such offence is other than the offence in connection with which such person has been extradited, unless:

a) the Requested Party on request gives its consent to detain, prosecute, punish, extradite to any other state or restrict personal freedom for any reason of this person. In this case the Requesting Party shall provide the Requested Party with all information and documents necessary for giving such consent, as specified in Article 7 hereof;

b) such person, having an opportunity to leave the territory of the Requesting Party, has not done so within 30 (thirty) days upon completion of the criminal proceedings in respect of such person or, upon serving a sentence, or voluntarily returned to the territory of the Requesting Party after leaving it.

2. The Requesting Party may take any measures as necessary to remove the extradited person from its territory, or any other necessary measures under its applicable laws in order to prevent any legal effects of lapse of time.

Article 15

Transit

1. According to the applicable law of both Parties either Party may permit transit transportation of any person, extradited by any third State to the other Party through its territory.

2. The Party, which applies for such transit transportation, shall send a request for transit containing all documents and information specified in Article 7 hereof to the Party, through the territory of which such transit transportation is to be carried out.

3. Such permit is not required, if such transit transportation is carried out by air and no landing in the territory of the other Party is expected.

4. In case of an unforeseen landing of an aircraft, the Party, subject to receive such request for transit, may detain the person, subject to extradition, for 72 (seventy two) hours on request of the accompanying officer till the request for transit, made pursuant to Paragraph 2 of this Article, is received.

5. Such request for transit may be rejected in cases, specified in Paragraphs 1 and 2 of Article 5 herein.

Article 16

Confidentiality and Limitation of Use of Information

1. The Requested Party upon request of the Central Authority of the Requesting Party shall provide in accordance with its legislation and/or established practices for the confidentiality of the fact of the receipt of the request for extradition, its contents or any action taken pursuant to the request, excluding the cases when the breach of confidentiality of the request is necessary for its execution. If the execution of the request makes it necessary to remove this limitation, the Requested Party shall in writing seek the permission of the Requesting Party, without which the request will not be executed.

2. The Requested Party shall not use the information or evidence obtained under this Treaty without the prior written consent of the Requesting Party for purposes other than those indicated in the request for extradition.

Article 17

Expenses

Expenses connected with extradition of a person, prior to surrender of such person, shall be borne by the Party which incurred them. Transportation expenses and any other costs, connected with transit transportation of the extradited person, as well as with surrender and return of any items, pursuant to Article 13 hereof, shall be borne by the Requesting Party.

Article 18

Settlement of Disputes

Any disputes, arising between the Parties from interpretation and implementation of this Treaty, shall be settled through consultations and negotiations.

Article 19

Amendments to the Treaty

1. This Treaty may be amended by mutual consent of the Parties. Either Party may initiate amendments to this Treaty.
2. Any approved amendments hereto shall take effect in accordance with the procedure specified in Paragraph 1 of Article 20 hereof.


Article 20

Final provisions

1. This Treaty is valid for an indefinite period and becomes binding upon expiry of 30 (thirty) days from the date of receipt of the last written notice from the Parties through diplomatic channels of completion of all internal procedures as required for its commencement according to applicable laws thereof.
2. This Treaty terminates upon expiry of 180 (one hundred and eighty) days from the date of receipt of the other Party's written notice of its intention to terminate it through diplomatic channels.
3. The termination of this Treaty shall not impede completion of execution of any requests for extradition, received prior to a termination date.

Done in ~~Moscow~~ this "..." day of ~~February~~ 20... in duplicate, each in Khmer, Russian and English languages, all texts being equally authentic. In case of interpretation discrepancies, the English text shall prevail.

For the Kingdom of Cambodia



For the Russian Federation





ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/១/២១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងផែនការ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១: តែងតាំង និងផ្តល់ឋានៈឯកឧត្តម **ស្រី និងល** ជាទីប្រឹក្សាអមក្រសួងផែនការ មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ។
- មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព.ស. ១៤១១. ១៣៣០

ស៊ីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/១៣១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកម/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែល មានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាអមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ១៩រូប ៖

- | | | |
|-------------|-------------------------|------------------------------|
| ១- ឯកឧត្តម | ប៊ូ សុខាធិ | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ២- ឯកឧត្តម | ឌុច ផុន | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៣- ឯកឧត្តម | ជាំ ថុន | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៤- លោកជំទាវ | ឥម សុផុន | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៥- ឯកឧត្តម | ស៊ីង ខែន | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៦- លោកជំទាវ | ឌុ សាណាន់ | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៧- ឯកឧត្តម | នាវ៉ា ពិនិត្យ | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៨- ឯកឧត្តម | ចេង ស្មើសេរីច្បុ | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៩- ឯកឧត្តម | លីម អែលឡារ៉ាជុ | មានឋានៈស្មើ អគ្គនាយក |



១០- ឯកឧត្តម	ជ័យ សាវណ្ណ	មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
១១- លោកជំទាវ	អឿន ផល្លី	មានឋានៈស្មើ អគ្គនាយក
១២- ឯកឧត្តម	ម៉ៅ សុវត្ថិ	មានឋានៈស្មើ អគ្គនាយក
១៣- ឯកឧត្តម	ញឹក សារ៉េត	មានឋានៈស្មើ អគ្គនាយក
១៤- ឯកឧត្តម	សុ សៅរៀន	មានឋានៈស្មើ អគ្គនាយក
១៥- ឯកឧត្តម	ជា សន	មានឋានៈស្មើ អគ្គនាយក
១៦- ឯកឧត្តម	សាត សុផល	មានឋានៈស្មើ អគ្គនាយក
១៧- ឯកឧត្តម	ស៊ុន ឈាន	មានឋានៈស្មើ អគ្គនាយក
១៨- ឯកឧត្តម	សេង ស័ងហេង	មានឋានៈស្មើ អគ្គនាយក
១៩- ឯកឧត្តម	វិរោចន៍ សុផង់	មានឋានៈស្មើ អគ្គនាយក ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

២១១៧. ១៤១១- ១៣៣១

N N
ន. ហុយ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/ ១៣១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៨ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងធនធានទឹក និងឧតុនិយម
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/ ០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់



- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : និយ័តកម្មតម្កើងឋានន្តរស័ក្តិ និងថ្នាក់ ដល់មន្ត្រីរាជការ ២៤ រូប របស់ក្រសួង ចំនួន ០៧ នៃក្របខ័ណ្ឌ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាខ្ពស់ ៖

ក- ក្រសួងបរិស្ថាន

- ១- ឯកឧត្តម **កាំង វណ្ណថា** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ២- លោក **នី សុមី** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ៣- លោក **ហ្វុន ពិសិដ្ឋ** ពីរមន្ត្រី ថ្នាក់លេខ ២ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ៤- លោក **និល ជ្រីង** ពីរមន្ត្រី ថ្នាក់លេខ ២ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ៥- លោក **ចាំង ហោ** ពីរមន្ត្រី ថ្នាក់លេខ ២ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

ខ- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

- ១- លោកស្រី **អេង ច័ន្ទធី** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ២
- ២- លោក **ធិត ខេមរា** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៣
- ៣- លោក **សេង ឫទ្ធិ** ពីរមន្ត្រី ថ្នាក់លេខ ២ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
- ៤- លោក **ផូ ធារិទ្ធ** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
- ៥- លោក **ស៊ីង សុធុរ៉ា** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
- ៦- លោក **រេង ធុត្តា** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៤
- ៧- លោក **អូល ណារិន** ពីរមន្ត្រី ថ្នាក់លេខ ២ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ៨- លោក **មេ ឫទ្ធិ** ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ៩- លោក **មីន ស៊ីនាថ** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ១០- លោក **ឡឹក ចិន្ដា** ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ១១- លោក **ចេង និស្ស័យ** ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ១២- លោក **ប្រាស់ សុគន្ធសំណាង** ពីរមន្ត្រី ថ្នាក់លេខ ២ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

គ- ក្រសួងមុខងារសាធារណៈ

- ១- លោក **កាន់ មេងលាង** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

ឃ- ក្រសួងធនធានទឹក និងឧតុនិយម

- ១- ឯកឧត្តម **ចាន់ ស៊ីណាត** ពីឧត្តមមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
- ២- លោក **ដោក ម៉ីនថុន** ពីរមន្ត្រី ថ្នាក់លេខ ២ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥



ង- ក្រសួងយុត្តិធម៌

១- ឯកឧត្តម **ឃីន សារ៉ាត់** ពីរមន្ត្រី ថ្នាក់លេខ ២ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៣

២- លោក **សែម សុផាត** ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥

ប- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

១- ឯកឧត្តម **គូប ឌុឌី** ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

ក- ក្រសួងពាណិជ្ជកម្ម

១- លោក **ឃឹម ច័ន្ទី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ២

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយពិសេស ថ្នាក់លេខ ៤

មាត្រា ២ : និយ័តកម្ម តម្លើងក្របខ័ណ្ឌ ហានិភ័យស្តី និងថ្នាក់ ដល់មន្ត្រីរាជការ ០៧ រូប របស់ក្រសួង ចំនួន ៣ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ៖

ក- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

១- លោក **លីន ឧត្តមឌុនីរ័ត្ន** ពីក្រុមការ ថ្នាក់លេខ ៣ មកជាអនុមន្ត្រី ថ្នាក់លេខ ៤

២- លោក **យ៉ា ផាត** ពីក្រុមការដើមឡើយ ថ្នាក់លេខ ៤ មកជាអនុមន្ត្រី ថ្នាក់លេខ ៤

៣- លោក **វ៉ាន ឌុនីរ័ត្ន** ពីក្រុមការ ថ្នាក់លេខ ១ មកជាអនុមន្ត្រី ថ្នាក់លេខ ៤

ខ- ក្រសួងធុនដាច់សាធារណៈ

១- លោក **យុប សុតា** ពីនាយក្រុមការ ថ្នាក់លេខ ៥ មកជាវរមន្ត្រី ថ្នាក់លេខ ៣

២- លោក **រិន សេង** ពីក្រុមការ ថ្នាក់លេខ ២ មកជាអនុមន្ត្រី ថ្នាក់លេខ ៤

៣- លោក **ហុន ឃីនឃៀង** ពីក្រុមការ ថ្នាក់លេខ ១ មកជាអនុមន្ត្រី ថ្នាក់លេខ ៤

គ- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

១- ឯកឧត្តម **ឌុយ ស៊ីផាន់** ពីក្រុមការ ថ្នាក់លេខ ៣ មកជាអនុមន្ត្រី ថ្នាក់លេខ ៤

មាត្រា ៣ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ពល. ១៤១១. ១៣៣២

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ឃីន ឃឹន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/១៣១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃព្រហស្បតិ៍ ១៣ ខែបឋមសាសនា ឆ្នាំ ច សិរីវិបុល ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែ មករា ឆ្នាំ១៩៩៦ ដែល ប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៥ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៩ ដែល ប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពី លក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** ផ្ទេរក្របខ័ណ្ឌលោក **ហ៊ុយ ប៊ុលីន** ពីឋានន្តរសេក្តីវរៈមន្ត្រីថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មកជាឋានន្តរសេក្តី **ឧត្តមសេនីយ៍ត្រី** អគ្គលេខ ៨៤៦៦៦ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាល ជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនេះតទៅ ។

១៧១១. ១៤១១. ១៣១៣

N N
សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
(Signature)
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/១៣១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

ក. គ្រឿងឥស្សរិយយស **ជាតូបការ**

១. ឯកឧត្តម កុល ប៊ុនលី

ខ. គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **មហាសេរីវិបុល**

១. ឯកឧត្តម ស៊ី ម៉ាប់

២. ឯកឧត្តម ប៊ុន ណារិទ្ធ

៣. ឯកឧត្តម ហុក ប៊ែងសែ

៤. ឯកឧត្តម រស់ បូរ៉ាត

៥. ឯកឧត្តម អ៊ុក សូមេត្ត

៦. ឯកឧត្តម តាន់ សំប៉ុន

៧. លោក អ៊ុង គុជអៀង

៨. លោក ង៉ាន់ ជានី

គ. គ្រឿងឥស្សរិយយស **មុនីសារាភ័ណ្ណ** ថ្នាក់ **មហាសេរីវិបុល**

១. ឯកឧត្តម ខុយ គីមទូ

២. ឯកឧត្តម ស៊ីង គង់

៣. ឯកឧត្តម ម៉ី ម៉ារ៉ាឌី

៤. លោកជំទាវ ចៅ ស៊ុនកិរិយា

៥. លោកស្រី ម៉ៅ ល្អ

៦. លោក ភ័ន ជណ្ណា

៧. លោក ហេង គឹមលេង

៨. លោក យ៉ិន សូរ៉ាត



យ.គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

១.ឯកឧត្តម សុខ សង្ហារ

ង.គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ ថ្នាក់ មហាសេនា

១.លោក ចាន់ វឌ្ឍនា

២.លោក លី វណ្ណា

៣.លោក ឈាន រដ្ឋា

៤.លោក ស៊ឹម ថន

៥.លោក ស្វាយ ពិសិដ្ឋ

៦.លោក រស់ រដ្ឋធានី

៧.លោក អ៊ឹម សុខវិទ្ធី

៨.លោក អ៊ា ដារិទ្ធ

ច.គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី

ឯកឧត្តម ភ័ន ប៊ុនស៊ុយ

ឆ.គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

លោក ឡុង កុសល

ជ.គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អេស្ប្រឌី

លោក ព្រហ្ម សំអ៊ាន

ស.ស. ១៤១១-១៣៣៤

Signature

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/១៣២០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឧបនាយករដ្ឋមន្ត្រី

នូវ

ក.គ្រឿងឥស្សរិយយស មុនីសារាត៌ណ្ណ ថ្នាក់ មហាសេនីយឧត្តម

១.Prof. Mounir Bouchenaki

៣.Prof. Jean-Marie Furt

២.Prof. Bernard Hubert

៤.Prof. Shinji Tsukawaki

ខ.គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនីយឧត្តម

១.Mr. Bruno Favel

៥. Mrs Anne Lemaistre

២.Ms. Francine LE BARROIS d'ORGEVAL

៦. Mrs. Eva NGUYEN BINH

៣.Prof. Federico Mayor Zaragoza

៧. Mr. Hidehisa Horinouchi

៤. Mr. Philippe Delanghe

៨. Mr. NAKAGAWA Takeshi

គ.គ្រឿងឥស្សរិយយស មុនីសារាត៌ណ្ណ ថ្នាក់ មហាសេនា

១.Mr. Yoshiaki Ishizawa

ឃ.គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនា

១. Mr. Guillaume NARJOLLET

២. Mr.Kenichi BESSHO

ចាត់តាំង ១៤ ១១ ១៣ ២០១៨

ស វីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨

នរោត្តម សីហមុនី

បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកាសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/១៣២១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជណាម

នូវ

គ្រឿងឥស្សរិយយស មុនីសាវត្ថន្ត ថ្នាក់ មហាសេនា

ចំពោះ

១-Mr. Hirotoyo Fuji

២-Mr. Kunio Tanemura

៣-Mr. Hironori Okajima

ចារ. ១៤១១. ១៣៣៦

Handwritten signature

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/១៣៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១:** តែងតាំងជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៖
- ១-ឯកឧត្តម **សិ សំអុល** មានឋានៈស្មើ អគ្គនាយក មិនទទួលប្រាក់បំណាច់មុខងារ
 - ២-ឯកឧត្តម **ឃ្យុំង សារ៉ាង** មានឋានៈស្មើ អគ្គនាយក
 - ៣-ឯកឧត្តម **គង់ ចំរុន** មានឋានៈស្មើ អគ្គនាយក
- មាត្រា ២:** បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។
- មាត្រា ៣:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ពេល ១៥/១១ - ១៣៣៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨

សីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ខុមហ្វាយរដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/១៣២៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និង ការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈ ឯកឧត្តមឧត្តមសេនីយ៍ទោ **ជួន កុល** ជាជំនួយការឯកឧត្តម **ឃុំ ស៊ីនឡុន** រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣. ១៤១១.១៣៣៨

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិសិរិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/១៣៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកែតម្រូវរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តម្រើងឋានន្តរស័ក្តិឧត្តមអគ្គនុរាជ្យពន្ធនាគារ ដល់មន្ត្រីពន្ធនាគារ ០៤ រូប នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ៖
- ១- លោកជំទាវ **ធីន្ស ម៉ាលីន** អគ្គលេខ ២៥៣២ ពីឧត្តមអគ្គនុរាជ្យ ថ្នាក់លេខ ២ មកជា ថ្នាក់លេខ ១
 - ២- លោក **ម៉ៅ សុភារម្យ** អគ្គលេខ ០០៦៩ ពីឧត្តមអគ្គនុរាជ្យ ថ្នាក់លេខ ២ មកជា ថ្នាក់លេខ ១
 - ៣- លោក **ឡាយ សំណាច** អគ្គលេខ ០០៦៥ ពីឧត្តមអគ្គនុរាជ្យ ថ្នាក់លេខ ២ មកជា ថ្នាក់លេខ ១
 - ៤- លោក **តេន សុខនាម** អគ្គលេខ ០០៤២ ពីឧត្តមអគ្គនុរាជ្យ ថ្នាក់លេខ ២ មកជា ថ្នាក់លេខ ១។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះទៅ។

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨

N N
សីហមុនី

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៧០ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានថវិកា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃ ព្រហស្បតិ៍ ០១ រោច ខែ បឋមសាវ័រ ឆ្នាំ ច សិរីទិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៧/០១៩ ចុះថ្ងៃ សៅរ៍ ០៦ រោច ខែ មិគសិរ ឆ្នាំ រកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ០៩ ខែ ធ្នូ គ.ស.២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៣៧ អនក្រ.បក ចុះថ្ងៃ ចន្ទ ០៨ កើត ខែ បុស្ស ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៧ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ២៦ ០៧៤ ០០០ ០០០ រៀល (ម្ភៃប្រាំមួយបីលានចិតសិបបួនលានរៀលគត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក ៦២ (អត្ថប្រយោជន៍សង្គម) ជូនទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨។

មាត្រា២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ទូទាត់ចំណាយការងាររបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ ២០១៨។

មាត្រា៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ច័ន្ទ ១៧ កើត ខែ មិថុនា ឆ្នាំ ឃ្នាំ ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា
ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា៣
 - រាជកិច្ច
 - ឯកសារ- កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១៦៥ អនក្រ.តត



អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា១ : បំពាក់មេដាយមាសស្ថាបនាជាតិ ប្រគេន និងជូនសប្បុរសជន ចំនួន៦រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមជួយកសាង និងអភិវឌ្ឍស្រុកមេសាង ខេត្តព្រៃវែងកន្លងមក ដូចមានរាយនាមខាងក្រោម ៖

១-លោក	មាស សុភា	ថវិកាចំនួន ១១ ០៥០ ដុល្លារអាមេរិក
២-លោក	គ្រៀល រឿង	ថវិកាចំនួន ១១ ០២០ ដុល្លារអាមេរិក
៣-ភិក្ខុ	សូ សុខា	បច្ច័យចំនួន ១១ ០១៣ ដុល្លារអាមេរិក
៤-លោក	ស៊ុន សាំង	ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក
៥-លោក	អ៊ុត សាមុន	ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក
៦-លោក	អាត សារី	ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក

មាត្រា២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃពុធ ៦ ខែ តុលា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួងកសិកម្ម
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១៦៧ អនក្រ.បត



អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាភ័ណ្ណ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយមុនីសារាភ័ណ្ណ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការនៃខេត្តព្រៃវែង ចំនួន២៧រូប ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចជូនក្រសួង តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកន្លងមក ដូចមានរាយនាមខាងក្រោម ៖

ក. មេដាយមុនីសារាភ័ណ្ណ ថ្នាក់ សេនា

១-លោកស្រី	ម៉ៅ ចន្ទា	អភិបាលរងស្រុកកំពង់ត្របែក
២-លោក	អ៊ុយ សុវិយា	ប្រធានការិយាល័យសាលាស្រុកកំពង់ត្របែក
៣-លោក	សាន សីហា	អភិបាលរងស្រុកពារាំង
៤-លោកស្រី	នេត គន្ធី	អភិបាលរងស្រុកពារាំង
៥-លោក	ហោង ទូច	នាយករងរដ្ឋបាលសាលាស្រុកពារាំង
៦-លោក	យុត ជុន	មន្ត្រីសាលាស្រុកពារាំង
៧-លោក	ជា លីម	មន្ត្រីសាលាស្រុកពារាំង

ខ. មេដាយមុនីសារាភ័ណ្ណ ថ្នាក់ អស្សប្បទិ

១-លោក	ឡាំ សុផល	នាយករដ្ឋបាលសាលាស្រុកកំពង់ត្របែក
២-លោក	ជា សុវណ្ណារ៉ា	នាយករងរដ្ឋបាលសាលាស្រុកកំពង់ត្របែក
៣-លោក	រដ្ឋ ច័ន្ទសីហារុន	មន្ត្រីសាលាស្រុកកំពង់ត្របែក
៤-លោក	អ៊ុន ចាន់	ជំទប់ទី២ ឃុំអន្សោង ស្រុកកំពង់ត្របែក

៥-លោក	ម៉ុ វ៉ែន	មេឃុំចាម ស្រុកកំពង់ត្របែក
៦-លោក	ឡាយ សុទ្ធ	មេឃុំជាងដែក ស្រុកកំពង់ត្របែក
៧-លោក	ខាន់ ភាជ	មេឃុំជ្រៃ ស្រុកកំពង់ត្របែក
៨-លោក	ឡាយ ស៊ាប	មេឃុំពាមមន្ទារ ស្រុកកំពង់ត្របែក
៩-លោក	លឹម ផេង	មេឃុំប្រសាទ ស្រុកកំពង់ត្របែក
១០-លោក	ងួន សំអ៊ុល	ជំទប់ទី២ឃុំប្រធាតុ ស្រុកកំពង់ត្របែក
១១-លោក	សេក យាង	មេឃុំព្រៃឈរ ស្រុកកំពង់ត្របែក
១២-លោក	កែវ វន្តា	មេឃុំព្រៃពោន ស្រុកកំពង់ត្របែក
១៣-លោក	ម៉ម ចុន	មេឃុំថ្មី ស្រុកកំពង់ត្របែក
១៤-លោក	វ៉ា ដួត	សមាជិកក្រុមប្រឹក្សាឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក
១៥-លោក	ជា សាខន	មេឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក
១៦-លោក	យស ស៊ីណាត	អភិបាលស្រុកពោធិ៍រៀង
១៧-លោក	ស៊ិន សុងហោង	នាយករដ្ឋបាលសាលាស្រុកពារាំង
១៨-លោក	ទេស សោភ័ណ្ណ	អនុប្រធានការិយាល័យសាលាស្រុកពារាំង
១៩-លោក	សុខ បូរ៉ា	ប្រធានការិយាល័យសាលាស្រុកពារាំង
២០-លោក	ប្រាក់ សុផល	មន្ត្រីសាលាស្រុកពារាំង

មាត្រា២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ទី ៦ ខែ កក្កដា ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃ ទី ២៧ ខែ កក្កដា ឆ្នាំ ២០១៨

នាយករដ្ឋមន្ត្រី

 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១៦៤ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល


- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយការងារ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការនៃខេត្តព្រៃវែង ចំនួន១៧៥រូប ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម ៖

១-លោក	ឈន សុផាត	មន្ត្រីសាលាខេត្ត
២-លោកស្រី	អ៊ុំ វណ្ណចិន្តា	មន្ត្រីសាលាខេត្ត
៣-លោក	ឈួន ចន្ទា	មន្ត្រីសាលាខេត្ត
៤-លោកស្រី	ឯម គឹមមន្តា	អភិបាលរងស្រុកបារាំង
៥-លោក	សិន សុផលោង	មន្ត្រីសាលាស្រុកកំចាយមារ
៦-លោក	ខៀវ សារិទ្ធ	មន្ត្រីសាលាស្រុកកំចាយមារ
៧-លោកស្រី	ហេង ស្រីពៅ	មេឃុំកន្សោមអក ស្រុកកំពង់ត្របែក
៨-លោក	ភឹម សារ៉ាត់	មេឃុំគោកខ្នុក ស្រុកកំពង់ត្របែក
៩-លោក	មឿន សាម៉ូន	អនុប្រធានការិយាល័យសាលាស្រុកកំពង់ត្របែក
១០-លោក	នុន ភារ៉ា	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកកំពង់ត្របែក
១១-លោក	ខឹម ឈឿន	ស្មៀនឃុំអន្សោង ស្រុកកំពង់ត្របែក
១២-លោក	ឈឹម សឿន	ស្មៀនឃុំចាម ស្រុកកំពង់ត្របែក
១៣-លោក	នន់ វ៉ាន	ស្មៀនឃុំកន្សោមអក ស្រុកកំពង់ត្របែក

១៤-លោក	រាជ ចិន្តា	ស្មៀនឃុំគោខ្នុក ស្រុកកំពង់ត្របែក
១៥-លោក	សូ ឈួន	ស្មៀនឃុំពាមមន្ទារ ស្រុកកំពង់ត្របែក
១៦-លោក	អ៊ុន វ៉ាត់	ស្មៀនឃុំប្រធាតុ ស្រុកកំពង់ត្របែក
១៧-លោក	ស៊ី សារ៉ន់	ស្មៀនឃុំព្រៃឈរ ស្រុកកំពង់ត្របែក
១៨-លោក	ស្រី សុភាព	ស្មៀនឃុំព្រៃពោន ស្រុកកំពង់ត្របែក
១៩-លោក	គន់ អុក	ស្មៀនឃុំផ្លូវ ស្រុកកំពង់ត្របែក
២០-លោក	ភុន សម្ពុស្ស	អភិបាលស្រុកព្រះស្តេច
២១-លោក	យ៉ែម ភារ៉ា	អភិបាលរងស្រុកពាមរក៍
២២-លោក	វ៉ា ធីម	អភិបាលរងស្រុកពាមរក៍
២៣-លោក	សៅ សុភទ្រ	នាយករដ្ឋបាលស្រុកពាមរក៍
២៤-លោកស្រី	ផន ស្រីផល	ប្រធានការិយាល័យសាលាស្រុកពារាំង
២៥-លោក	ប៊ូ ឡាពី	ស្មៀនឃុំកំពង់ពពិល ស្រុកពារាំង
២៦-លោក	អឿន វិន	ស្មៀនឃុំកញ្ចំ ស្រុកពារាំង
២៧-លោក	រង សាមន	ស្មៀនឃុំកំពង់ប្រាំង ស្រុកពារាំង
២៨-លោក	សិន់ ចិន្តា	ស្មៀនឃុំព្រៃព្នៅ ស្រុកពារាំង
២៩-លោក	ហែម មៅ	ស្មៀនឃុំព្រៃស្ងៀត ស្រុកពារាំង
៣០-លោក	សៀង សារឿន	ស្មៀនឃុំរកា ស្រុកពារាំង
៣១-លោក	ទឹម សារ៉ន់	អភិបាលរង ស្រុកស្វាយអន្ទរ
៣២-លោក	ហេង ទ្រី	អភិបាលរង ស្រុកស្វាយអន្ទរ
៣៣-លោក	ទេស សាបាន	នាយករដ្ឋបាលស្តីទីក្រុងព្រៃវែង
៣៤-លោក	យាង ដារ៉ា	ប្រធានការិយាល័យសាលាក្រុងព្រៃវែង
៣៥-លោក	ឆេង សារុំ	ប្រធានការិយាល័យសាលាក្រុងព្រៃវែង
៣៦-លោក	ជាម លីមាន	ស្មៀនសង្កាត់បារាយណ៍ ក្រុងព្រៃវែង
៣៧-លោក	អ៊ុន សុធន	មន្ត្រីសាលាក្រុងព្រៃវែង
៣៨-លោក	សុខ រល័ក្ខ	ប្រធានការិយាល័យសាលាក្រុងព្រៃវែង
៣៩-លោក	សាន សុបញ្ញា	អនុប្រធានលទ្ធកម្មសាលាក្រុងព្រៃវែង
៤០-លោកស្រី	ជា រតនា	អនុប្រធានការិយាល័យសាលាក្រុងព្រៃវែង
៤១-លោក	ជា សុផល	អនុប្រធានការិយាល័យសាលាក្រុងព្រៃវែង
៤២-លោក	ទួន ចាន់រស្មី	អនុប្រធានការិយាល័យសាលាក្រុងព្រៃវែង
៤៣-លោកស្រី	គន់ សំបូរ	មន្ត្រីសាលាក្រុងព្រៃវែង
៤៤-លោកស្រី	ឌិន សម្ពុស្ស	មន្ត្រីសាលាក្រុងព្រៃវែង
៤៥-លោក	វិន រឿន	មន្ត្រីសាលាក្រុងព្រៃវែង



៤៦-លោក	ស៊ា សឿង	ស្មៀនសង្កាត់ជើងទឹក ក្រុងព្រៃវែង
ខ.មេដាយប្រាក់ការងារ		
១-លោក	សេង សុខាសេដ្ឋា	មន្ត្រីសាលាខេត្ត
២-លោក	សៅ ប៊ុនថន	មន្ត្រីសាលាស្រុកកំចាយមារ
៣-លោក	ផន វាសនា	អនុប្រធានការិយាល័យសាលាស្រុកពាមរក៍
៤-លោក	ដឹម ផល្លី	អនុប្រធានការិយាល័យសាលាស្រុកពាមរក៍
៥-លោកស្រី	ពេញ សុភា	អនុប្រធានការិយាល័យសាលាស្រុកពាមរក៍
៦-លោក	អ៊ិត ប៊ុនរ៉ា	ប្រធានការិយាល័យសាលាស្រុកពាមរក៍
៧-លោកស្រី	ភួង សោភ័ណ្ណ	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកពាមរក៍
៨-លោក	ឡេង សារឿន	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកពាមរក៍
៩-លោក	សុខ សាខន	អនុប្រធានការិយាល័យសាលាស្រុកស្វាយអន្ទរ
១០-លោកស្រី	ពុធ តារាវត្តន៍	អភិបាលរងក្រុងព្រៃវែង
១១-លោក	យិន សាវ៉េត	នាយករងរដ្ឋបាលសាលាស្រុកពាមរក៍
១២-លោក	មុត ឆេង	សមាជិកក្រុមប្រឹក្សាសង្កាត់បារាយណ៍ ក្រុងព្រៃវែង
១៣-លោកស្រី	ហេង កៅ	មន្ត្រីសាលាក្រុងព្រៃវែង
១៤-លោក	ម៉ឹង នៅ	មន្ត្រីសាលាក្រុងព្រៃវែង
គ.មេដាយសំរិទ្ធការងារ		
១-លោក	អៀង គឹមហ៊ុន	មន្ត្រីសាលាខេត្ត
២-លោក	លី សុភ័ក្រ	មន្ត្រីសាលាខេត្ត
៣-លោក	នុត ស៊ីថាវង្ស	មន្ត្រីសាលាខេត្ត
៤-លោកស្រី	ហេង ឡេង	មន្ត្រីសាលាខេត្ត
៥-លោក	ខេង សារី	មន្ត្រីសាលាខេត្ត
៦-លោក	ឡា សំអឿន	នាយករដ្ឋបាលសាលាស្រុកបាភ្នំ
៧-លោកស្រី	ហ៊ុន សំណាង	នាយករងរដ្ឋបាលសាលាស្រុកបាភ្នំ
៨-លោកស្រី	ប៉ុល រ៉ត់	នាយករងរដ្ឋបាលសាលាស្រុកបាភ្នំ
៩-លោកស្រី	ឡេង សក្ខិណា	ប្រធានការិយាល័យសាលាស្រុកបាភ្នំ
១០-លោកស្រី	ហ៊ុន ឆរី	អនុប្រធានការិយាល័យសាលាស្រុកបាភ្នំ
១១-លោកស្រី	ភី សុផាត	មន្ត្រីសាលាស្រុកបាភ្នំ
១២-លោក	ហេង សុផាតិ	មន្ត្រីសាលាស្រុកបាភ្នំ
១៣-លោក	ឈៀវ សុភាស	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកបាភ្នំ
១៤-លោកស្រី	យ៉ង់ សំអាន	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកបាភ្នំ
១៥-លោក	នៅ ស៊ីថា	ប្រធានការិយាល័យសាលាស្រុកបាភ្នំ

១៦-លោកស្រី	មឿន ផល្លា	អនុប្រធានការិយាល័យសាលាស្រុកបាភ្នំ
១៧-លោក	សេង សំអឿន	មន្ត្រីការិយាល័យសាលាស្រុកបាភ្នំ
១៨-លោក	ញឹម កាន	អនុប្រធានការិយាល័យសាលាស្រុកបាភ្នំ
១៩-លោក	អ៊ុន សំអឿន	មន្ត្រីសាលាស្រុកបាភ្នំ
២០-លោក	ឈួន ដារ៉ា	ប្រធានការិយាល័យសាលាស្រុកបាភ្នំ
២១-លោក	ផាត់ មៅ	មន្ត្រីសាលាស្រុកបាភ្នំ
២២-លោក	ឡុង នី	ស្មៀនឃុំច្រើងព្រះ ស្រុកបាភ្នំ
២៣-លោក	ម៉ាល់ សុខុន	ស្មៀនឃុំជើងភ្នំ ស្រុកបាភ្នំ
២៤-លោក	អេង កំសាន្ត	ស្មៀនឃុំឈើកាច់ ស្រុកបាភ្នំ
២៥-លោក	ចេង ចិន្តា	ស្មៀនឃុំរោងដំរី ស្រុកបាភ្នំ
២៦-លោក	យិន វ៉ារី	ស្មៀនឃុំរក្សជ័យ ស្រុកបាភ្នំ
២៧-លោក	ឌឹម ស៊ីម	ស្មៀនឃុំស្តៅកោង ស្រុកបាភ្នំ
២៨-លោក	ឈួន ជឿន	ស្មៀនឃុំស្តី(ក) ស្រុកបាភ្នំ
២៩-លោក	ប៉ារ ឡែហាំ	ស្មៀនឃុំស្តី(ខ) ស្រុកបាភ្នំ
៣០-លោក	យី យុន	ស្មៀនឃុំឆាយ ស្រុកបាភ្នំ
៣១-លោក	ហាស់ សុខ	មន្ត្រីការិយាល័យសាលាស្រុកបាភ្នំ
៣២-លោកស្រី	យ៉េន រចនា	មន្ត្រីសាលាស្រុកកំចាយមាន
៣៣-លោកស្រី	អេង សុផាណា	មន្ត្រីសាលាស្រុកកំចាយមាន
៣៤-លោក	ហេង វ៉េង	មន្ត្រីសាលាស្រុកកំចាយមាន
៣៥-លោកស្រី	នូ រាសី	មន្ត្រីសាលាស្រុកកំចាយមាន
៣៦-លោកស្រី	ទឹម រក្សា	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកកំចាយមាន
៣៧-លោក	វ៉ា ចិន្តា	អនុប្រធានការិយាល័យសាលាស្រុកកំពង់ត្របែក
៣៨-លោក	សំអុន សូនី	មន្ត្រីសាលាស្រុកកំពង់ត្របែក
៣៩-លោកស្រី	អ៊ូ ស៊ាប	មន្ត្រីសាលាស្រុកកំពង់ត្របែក
៤០-លោកស្រី	ហៀក ស៊ុនហេង	មន្ត្រីសាលាស្រុកកំពង់ត្របែក
៤១-លោក	ផន ប៉ារ	មន្ត្រីសាលាស្រុកកំពង់ត្របែក
៤២-លោក	វត្ត ឬទ្ធី	ស្មៀនឃុំជ្រៃ ស្រុកកំពង់ត្របែក
៤៣-លោក	នៅ ដាលីន	ស្មៀនឃុំជាងដែក ស្រុកកំពង់ត្របែក
៤៤-លោក	ញឹម វ៉ានី	ស្មៀនឃុំប្រសាទ ស្រុកកំពង់ត្របែក
៤៥-លោក	ស៊ីង ខេម	មន្ត្រីសាលាស្រុកមេសាង
៤៦-លោក	នៅ វ៉ាន់	មន្ត្រីសាលាស្រុកមេសាង
៤៧-លោក	បុន ពិសី	មន្ត្រីសាលាស្រុកមេសាង

៤៨-លោក	សុក ផានិត	មន្ត្រីសាលាស្រុកមេសាង
៤៩-លោក	ហ៊ា ហ៊ាង	មន្ត្រីសាលាស្រុកមេសាង
៥០-លោក	ស៊ាង សំណាង	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកមេសាង
៥១-លោក	ចាន់ សុផា	មន្ត្រីសាលាស្រុកមេសាង
៥២-លោក	យ៉ាន់ ស៊ាត	ស្មៀនឃុំអង្គរស ស្រុកមេសាង
៥៣-លោក	ដឹម សំណាង	ស្មៀនឃុំច្រេស ស្រុកមេសាង
៥៤-លោក	ស្វង វ៉ានី	ស្មៀនឃុំដីផុច ស្រុកមេសាង
៥៥-លោក	ហ៊ឹម ហ៊ាន	ស្មៀនឃុំព្រៃឃ្នេស ស្រុកមេសាង
៥៦-លោក	ទុយ នឿន	ស្មៀនឃុំព្រៃរំដេង ស្រុកមេសាង
៥៧-លោក	ជុន រុន	ស្មៀនឃុំព្រៃទទឹង ស្រុកមេសាង
៥៨-លោក	សួន សុជាតិ	ស្មៀនឃុំត្រពាំងស្រែ ស្រុកមេសាង
៥៩-លោក	ឡឹក សាខន	នាយករងរដ្ឋបាលសាលាស្រុកមេសាង
៦០-លោក	ហ៊ឹម ផល្លា	មន្ត្រីសាលាស្រុកពាមរក៍
៦១-លោកស្រី	ថា សូអ៊ឹម	មន្ត្រីសាលាស្រុកពាមរក៍
៦២-លោកស្រី	អួន ដា	មន្ត្រីសាលាស្រុកពាមរក៍
៦៣-លោកស្រី	ឆាយ សារុំ	អភិបាលរងស្រុកពាមរក៍
៦៤-លោក	យុល សុផាត	នាយករងរដ្ឋបាលសាលាស្រុកពាមរក៍
៦៥-លោក	ឌី ពិសិដ្ឋ	ប្រធានការិយាល័យសាលាស្រុកពាមរក៍
៦៦-លោក	ហ៊ួយ វេ	ប្រធានការិយាល័យសាលាស្រុកពាមរក៍
៦៧-លោកស្រី	ញ៉ឹម ផារ៉ា	អនុប្រធានការិយាល័យសាលាស្រុកពាមរក៍
៦៨-លោកស្រី	ដាន ចំណាន	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកពាមរក៍
៦៩-លោក	ហេង សុភ័ក្រ	អនុប្រធានការិយាល័យសាលាស្រុកពាមរក៍
៧០-លោក	ឡុង ប៊ុនធឿន	មន្ត្រីសាលាស្រុកពាមរក៍
៧១-លោក	ហ៊ុយ យាត	មន្ត្រីសាលាស្រុកពាមរក៍
៧២-លោក	ផេង ហ៊ុរ	ប្រធានក្រុមប្រឹក្សាស្រុកពាមរក៍
៧៣-លោក	ហោ ប៊ុណ្ណ	សមាជិកក្រុមប្រឹក្សាស្រុកពាមរក៍
៧៤-លោកស្រី	ឈុំ ចន្ទ	សមាជិកក្រុមប្រឹក្សាស្រុកពាមរក៍
៧៥-លោកស្រី	មេរ៉ា ចាន់ណា	សមាជិកក្រុមប្រឹក្សាស្រុកពាមរក៍
៧៦-លោក	យ៉ាន់ យ៉ង់	មន្ត្រីសាលាស្រុកពារាំង
៧៧-លោក	សយ សុខុំ	មន្ត្រីសាលាស្រុកពារាំង
៧៨-លោក	ស្រួច ឡៅ	មន្ត្រីសាលាស្រុកពារាំង
៧៩-លោក	ថោង ចាន់សាខន	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកពារាំង



៨០-លោក	សិត សិន់	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកពារាំង
៨១-លោក	សេង ភក្ដី	អនុប្រធានការិយាល័យសាលាស្រុកពារាំង
៨២-លោក	ម៉ង់ ចយ	ប្រធានការិយាល័យសាលាស្រុកស្វាយអន្ទរ
៨៣-លោក	ហ៊ុំ សុផល	នាយករងរដ្ឋបាលសាលាស្រុកស្វាយអន្ទរ
៨៤-លោក	អា ធាន	ប្រធានការិយាល័យសាលាស្រុកស្វាយអន្ទរ
៨៥-លោកស្រី	សាន សុផលរតនា	អនុប្រធានអង្គភាពលទ្ធកម្មស្រុកស្វាយអន្ទរ
៨៦-លោក	សៅ សុភិន	សមាជិកក្រុមប្រឹក្សាស្រុកស៊ីធរកណ្តាល
៨៧-លោក	អ៊ុំ សាមិត្ត	សមាជិកក្រុមប្រឹក្សាស្រុកស៊ីធរកណ្តាល
៨៨-លោកស្រី	មិន វ៉ាន់ថា	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកស៊ីធរកណ្តាល
៨៩-លោកស្រី	ម៉េត ផល្លីម	មន្ត្រីសាលាស្រុកស៊ីធរកណ្តាល
៩០-លោក	ថុល រតនា	មន្ត្រីសាលាស្រុកស៊ីធរកណ្តាល
៩១-លោក	ជារ៉ូ	មន្ត្រីសាលាស្រុកស៊ីធរកណ្តាល
៩២-លោក	ឈិត រតន :	មន្ត្រីសាលាស្រុកស៊ីធរកណ្តាល
៩៣-លោកស្រី	អ៊ិន បូរី	មន្ត្រីសាលាស្រុកស៊ីធរកណ្តាល
៩៤-លោកស្រី	មឿន វន្តី	មន្ត្រីសាលាស្រុកស៊ីធរកណ្តាល
៩៥-លោក	អាន សេងហ៊ា	ស្មៀនឃុំល្វែ ស្រុកស៊ីធរកណ្តាល
៩៦-លោក	អ៊ុក ចេន	ស្មៀនឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល
៩៧-លោក	សិន់ បូរិន	ស្មៀនឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល
៩៨-លោក	សេម បូរិន	ស្មៀនឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល
៩៩-លោក	សំរិត ផល	ស្មៀនឃុំព្រែកចង្កាន ស្រុកស៊ីធរកណ្តាល
១០០-លោក	ប៉ន សម្បត្តិ	ស្មៀនឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល
១០១-លោក	ប៉ាវ និល	ស្មៀនឃុំព្រៃទី៦ ស្រុកស៊ីធរកណ្តាល
១០២-លោកស្រី	អើប ស៊ាងហាន	ស្មៀនឃុំព្រៃដើមថ្លឹង ស្រុកស៊ីធរកណ្តាល
១០៣-លោក	ថេង ហឿង	ស្មៀនឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល
១០៤-លោកស្រី	រស់ សុភី	អនុប្រធានលទ្ធកម្មសាលាក្រុងព្រៃវែង
១០៥-លោកស្រី	សុខ ធីតាវត្ត	មន្ត្រីសាលាក្រុងព្រៃវែង
១០៦-លោក	អាត សារ៉ុ	មន្ត្រីសាលាក្រុងព្រៃវែង
១០៧-លោក	ផន សុផាត	ចៅសង្កាត់រងទី១ជើងទឹក ក្រុងព្រៃវែង
១០៨-លោក	ស្វង ថុន	មេភូមិជើងទឹក (ក)សង្កាត់ជើងទឹក ក្រុងព្រៃវែង
១០៩-លោក	យ៉ុន ថុន	មេភូមិជើងទឹក (ខ)សង្កាត់ជើងទឹក ក្រុងព្រៃវែង
១១០-លោក	ស៊ី អ៊ុន	មេភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង
១១១-លោក	សុខ អេង	មេភូមិកំពង់អាទង់ សង្កាត់ជើងទឹក ក្រុងព្រៃវែង

១១២-លោក	ហឿ គ្រី	មេភូមិឯកភាម សង្កាត់ជើងទឹក ក្រុងព្រៃវែង
១១៣-លោកស្រី	ស្នង សុខា	មេភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង
១១៤-លោក	អ៊ុច កុល	មេភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង
១១៥-លោក	វិន ទូច	សមាជិកភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងសមាជិកខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ព.ស.២៥៦២



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច
 - អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៦៥ នស/ក្រ- គ ត



អនុក្រឹត្យ

ស្តីពីការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នភ្នាក់ងារ និងភ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ : សម្រួលការកិច្ច និងតែងតាំងមុខតំណែងមន្ត្រីរាជការនៃក្រសួងឧស្សាហកម្ម និងសិប្បកម្មចំនួន ៨ រូប៖

- ១- លោក ប៊ិន សេងហ៊ាង សម្រួលការកិច្ចមកជាអគ្គនាយករង នៃវិទ្យាស្ថានស្តង់ដារកម្ពុជា
- ២- លោក តាន់ សុវិទ្យា ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម
- ៣- លោក សុខ យ៉ានីមល ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានទឹកស្អាត
- ៤- លោក ខៀវ ពេជ្រតារាថ្មី សម្រួលការកិច្ចមកជាអធិការ នៃអគ្គាធិការដ្ឋាន
- ៥- លោក ហួន សុវង្សី ជាប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម នៃអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម
- ៦- លោក ប៊ុន ចាន់គង់ ជាប្រធាននាយកដ្ឋានសរុប និងព័ត៌មាន នៃអគ្គនាយកដ្ឋានទឹកស្អាត
- ៧- លោក គឹម សុគារ ជាអធិការ នៃអគ្គាធិការដ្ឋាន
- ៨- លោក ប្រាក់ ច័ន្ទវត្ត ជាអធិការ នៃអគ្គាធិការដ្ឋាន។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ១៦ ខែ កក្កដា ឆ្នាំ ច.ស.វ. ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១.២៦.៤៤២/ក្រ. ភត

អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារាភ័ណ្ណ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/ ៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/ ០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សង្ខេប

មាត្រា ១. បំពាក់ **មេដាយមុនីសារាភ័ណ្ណ** តាមលំដាប់ថ្នាក់ជូននាយនគរបាល និងមន្ត្រីនគរបាលជាតិចំនួន៧៧រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបំរើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក. មេដាយមុនីសារាភ័ណ្ណ ថ្នាក់ ធិបតីជន្ម

១-វរសេនីយ៍ទោ	ឈុន ពិសិដ្ឋ	អត្តលេខ	៥៦៤៧១	នាយការិយាល័យ នៃអគ្គាធិការដ្ឋាន
២-វរសេនីយ៍ទោ	ផេង សម្ពុស្ស	អត្តលេខ	៥៤៨៩៧	នាយការិយាល័យ នៃអគ្គាធិការដ្ឋាន
៣-វរសេនីយ៍ទោ	ខុន សារ៉ាយ	អត្តលេខ	៦៦៧៣៣	នាយការិយាល័យ នៃអគ្គាធិការដ្ឋាន
៤-វរសេនីយ៍ត្រី	ជឹង សុភក្រា	អត្តលេខ	៣១០៣២	នាយរងការិយាល័យ នៃអគ្គាធិការដ្ឋាន
៥-វរសេនីយ៍ត្រី	ឆាំ សុដ្ឋា	អត្តលេខ	០៣៣៤៨	នាយរងការិយាល័យ នៃអគ្គាធិការដ្ឋាន
៦-វរសេនីយ៍ត្រី	ពេញ សុឃៀន	អត្តលេខ	២៦៥៣២	នាយរងការិយាល័យ នៃអគ្គាធិការដ្ឋាន
៧-វរសេនីយ៍ត្រី	ហេង សុឡាយ	អត្តលេខ	៥៨៥៨៨	នាយរងការិយាល័យ នៃអគ្គាធិការដ្ឋាន
៨-វរសេនីយ៍ត្រី	ណុប បូរ៉ា	អត្តលេខ	៣៨២០៥	នាយរងការិយាល័យ នៃអគ្គាធិការដ្ឋាន
៩-វរសេនីយ៍ត្រី	ហុង ប៊ូលីដា	អត្តលេខ	០៩៩៩៩	នាយរងការិយាល័យ នៃអគ្គាធិការដ្ឋាន
១០-វរសេនីយ៍ត្រី	ស៊ី គឹមសាន	អត្តលេខ	៥៥៨៥២	នាយរងការិយាល័យ នៃអគ្គាធិការដ្ឋាន

១១-អនុសេនីយ៍ត្រី	ឡោម	សុជាតិ	អត្តលេខ	៥៦២៣៣	នាយរងការិយាល័យ នៃអគ្គាធិការដ្ឋាន
១២-អនុសេនីយ៍ឯក	អ៊ុក	មុនី	អត្តលេខ	២០៩១១	នាយរងការិយាល័យ នៃអគ្គាធិការដ្ឋាន
១៣-អនុសេនីយ៍ឯក	ភូ	តេង	អត្តលេខ	៧២២១៤	នាយរងការិយាល័យ នៃអគ្គាធិការដ្ឋាន
១៤-អនុសេនីយ៍ឯក	សូ	ខេមរា	អត្តលេខ	៦៣៥០១	នាយរងការិយាល័យ នៃអគ្គាធិការដ្ឋាន
១៥-អនុសេនីយ៍ទោ	ទ្រី	សុខវាសនា	អត្តលេខ	៧២០២៦	នាយរងការិយាល័យ នៃអគ្គាធិការដ្ឋាន
១៦-អនុសេនីយ៍ទោ	វ៉េង	វុទ្ធី	អត្តលេខ	៦៨១៦១	នាយផ្នែក នៃអគ្គាធិការដ្ឋាន
១៧-អនុសេនីយ៍ត្រី	ប៊ុណ្ណ	ច័ន្ទតារា	អត្តលេខ	៧៧០៥១	មន្ត្រី

ខ-មេធាវី មុនីសារាភ័ណ្ណ ថ្នាក់ អេសប្រធាន

១-អនុសេនីយ៍ឯក	ម៉ុ	ស៊ីណារិទ្ធ	អត្តលេខ	០៥៣៥៧	អនុប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២-អនុសេនីយ៍ទោ	ដន	ស៊ាងហ៊ីរ	អត្តលេខ	៦៧៩៩២	នាយការិយាល័យ នៃនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
៣-អនុសេនីយ៍ទោ	អ៊ុង	វណ្ណារិទ្ធ	អត្តលេខ	៣២១០៣	អនុប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
៤-អនុសេនីយ៍ទោ	អ៊ុង	ស្វិតីម	អត្តលេខ	៦៨៣៤៩	នាយរងការិយាល័យ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន
៥-អនុសេនីយ៍ត្រី	អ៊ុំ	វណ្ណដា	អត្តលេខ	៧២១៦០	នាយរងការិយាល័យ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន
៦-អនុសេនីយ៍ទោ	ពុធ	មិថុនា	អត្តលេខ	៧២២៣៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៧-អនុសេនីយ៍ត្រី	តាំង	រតនា	អត្តលេខ	៧៨៩២០	មន្ត្រី នៃនាយកដ្ឋាននគរបាលការពារ
៨-ឧត្តមសេនីយ៍ត្រី	គង់	វុទ្ធី	អត្តលេខ	០៩៨៤១	អនុប្រធាននាយកដ្ឋានសញ្ជាតិ
៩-អនុសេនីយ៍ឯក	ង៉ែត	រតនៈ	អត្តលេខ	៥៦៤៤២	អនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប
១០-អនុសេនីយ៍ឯក	អាន	កក្កដា	អត្តលេខ	៧០៨៤៥	នាយការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១១-អនុសេនីយ៍ទោ	សៀង	ជ័រ	អត្តលេខ	០៧០៤៧	នាយរងការិយាល័យ នៃនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
១២-អនុសេនីយ៍ទោ	ឯក	សេដាវី	អត្តលេខ	៦៤៣០១	អនុប្រធាននាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ
១៣-អនុសេនីយ៍ទោ	ហង្ស	សិរីរតនៈ	អត្តលេខ	៥៧៣៤៧	នាយការិយាល័យ នៃនាយកដ្ឋានលិខិតឆ្លងដែន
១៤-អនុសេនីយ៍ត្រី	ប៊ុត	ភិរម្យ	អត្តលេខ	៦៣៣៦៨	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៥-អនុសេនីយ៍ត្រី	ជុំ	វារ៉ា	អត្តលេខ	៣២១០២	នាយរងការិយាល័យ នៃនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
១៦-អនុសេនីយ៍ឯក	ពុត	ប៊ុនធឿន	អត្តលេខ	៥៦៤៤៦	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៧-អនុសេនីយ៍ឯក	អ៊ឹម	អន	អត្តលេខ	៥៧៤២២	នាយរងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៨-អនុសេនីយ៍ឯក	សៀង	សេត	អត្តលេខ	៣៧១៣១	នាយផ្នែក នៃនាយកដ្ឋានរដ្ឋបាល-សរុប
១៩-អនុសេនីយ៍ត្រី	ឆាំ	សេដ្ឋាមាស	អត្តលេខ	៧៣៨៨៨	មន្ត្រី នៃអគ្គាធិការដ្ឋាន

២០-ព្រឹទ្ធសភា ជា សិរីពិសិដ្ឋ អគ្គលេខ ៦២៤០០ នាយកដ្ឋាននៃនាយកដ្ឋានអគ្គសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសមាមីខ្លួនត្រូវ
ទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃសៅរ៍ ១២ រោច ខែ កត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៨



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១១ ជស.សវ.ក្រ.តក

អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារាភ័ណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/ ៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/ ០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយមុនីសារាភ័ណ្ណដ្ឋាន់ សេនា ប្រគេន និងជូនសប្បុរសជនចំនួន៧រូបដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា និងហេដ្ឋារចនាសម្ព័ន្ធកមនាគមន៍នៅវត្តទង់រាជថ្មី ឃុំម្រាម ស្រុក រមាសហែក ខេត្តស្វាយរៀងកន្លងមក ដូចមានរាយព្រះនាម និងនាមខាងក្រោម ៖

១-ព្រះតេជគុណ	សុវណ្ណ ញាណណាក	គង់នៅវត្តស្ទឹងមានជ័យ	បច្ច័យចំនួន ៤១ ២៥០ ដុល្លារអាមេរិក
២-ព្រះតេជគុណ	គឹម ហ៊ឹង	ព្រះគ្រូសូត្រស្តាំវត្តទង់រាជថ្មី	បច្ច័យចំនួន ៤១ ២០០ ដុល្លារអាមេរិក
៣-ព្រះតេជគុណ	សោម ហន	ព្រះចៅអធិការវត្តទង់រាជថ្មី	បច្ច័យចំនួន ៤០ ០៥០ ដុល្លារអាមេរិក
៤-លោក	ឈាង អ៊ិត	សប្បុរសជន	ថវិកាចំនួន ៤៥ ២០០ ដុល្លារអាមេរិក
៥-លោក	ប្រាក់ ស៊ីថា	សប្បុរសជននៅខេត្តស្វាយរៀង	ថវិកាចំនួន ៤០ ១៧០ ដុល្លារអាមេរិក
៦-លោក	សួស សុផល	សប្បុរសជននៅខេត្តស្វាយរៀង	ថវិកាចំនួន ៤០ ១៤០ ដុល្លារអាមេរិក
៧-លោក	ចាប ឡាន	សប្បុរសជននៅខេត្តស្វាយរៀង	ថវិកាចំនួន ៤០ ១០០ ដុល្លារអាមេរិក

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈ អភិបាល ខេត្តស្វាយរៀង និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

ថ្ងៃ ៤ ខែ កញ្ញា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ១ និងមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១.៦៤.៧៧/ក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/ ៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/ ០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយស្ថាបនាជាតិ ជូនសប្បុរសជនចំនួន៨រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយកសាងសមិទ្ធផល នានា ក្នុងវិស័យព្រះពុទ្ធសាសនា និងហេដ្ឋារចនាសម្ព័ន្ធកម្មនាគមន៍ នៅវត្តទង់រាជថ្មី ឃុំម្រាម ស្រុករមាសហែក ខេត្ត ស្វាយរៀងកន្លងមក ដូចមានរាយនាមខាងក្រោម ៖

១-ឧបាសិកា	ភុន ធួក	នៅរាជធានីភ្នំពេញ	ថវិកាចំនួន	១០ ៣០០ ដុល្លារអាមេរិក
២-លោក	អ៊ូ ផាន	នៅខេត្តស្វាយរៀង	ថវិកាចំនួន	១០ ៣០០ ដុល្លារអាមេរិក
៣-លោក	យី យ៉ុន	នៅខេត្តស្វាយរៀង	ថវិកាចំនួន	១០ ២៩០ ដុល្លារអាមេរិក
៤-លោក	សៅ សារ៉េន	នៅខេត្តស្វាយរៀង	ថវិកាចំនួន	១០ ២៥០ ដុល្លារអាមេរិក
៥-លោក	ហេង សាផន	នៅខេត្តស្វាយរៀង	ថវិកាចំនួន	១០ ២៥០ ដុល្លារអាមេរិក
៦-លោក	ម៉ម វ៉ាន់	នៅខេត្តស្វាយរៀង	ថវិកាចំនួន	១០ ២៥០ ដុល្លារអាមេរិក
៧-លោក	ចាន់ ស៊ីម	នៅខេត្តស្វាយរៀង	ថវិកាចំនួន	១០ ២០០ ដុល្លារអាមេរិក
៨-លោក	ម៉ម វុធី	នៅខេត្តស្វាយរៀង	ថវិកាចំនួន	១០ ២០០ ដុល្លារអាមេរិក

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈ អភិបាល ខេត្តស្វាយរៀង និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ទទួលយកសម្តេចនាយករដ្ឋមន្ត្រី
 - ទទួលយកឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ព្រហស្បតិ៍ ១២ ខែ កញ្ញា ឆ្នាំ ២០១៨ ល.ស. ២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៨

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៦៩ អនក្រ.តត

អនុក្រឹត្យ

ស្តីពីការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីតយ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៣៤ អនក្រ.បក ចុះថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០០៨ ស្តីពីការតម្លើងទីតាំងការគយនិងរដ្ឋាករ នាយកដ្ឋានពន្ធដារ និងរតនាគារជាតិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យទៅជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានរតនាគារជាតិស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីរាជការអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ÷

- ១.លោក **ដា អេងធីន** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជំនួសលោក ខៀវ សំអាត ដែលត្រូវបានចូលនិវត្តន៍
- ២.លោកបណ្ឌិត **សង់ ស៊ីណារិន្យ** ជាប្រធាននាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ

- ៣. លោក **ប៊ុន ប៊ុនណារ៉ា** ជាប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងទំនាក់ទំនងសាធារណៈ
- ៤. លោក **ស្រួច សំណាង** ជាប្រធាននាយកដ្ឋានសវនកម្មគយ
- ៥. លោក **ផោង សុខាភិរុត្តិ** ជាប្រធាននាយកដ្ឋានជាតិគយ មានឋានៈស្មើ ប្រធាននាយកដ្ឋាន
- ៦. លោក **ភ័ក្តិ វណ្ណា** ជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក
- ៧. លោក **តិន សុភារក្ស** ជាប្រធាននាយកដ្ឋានគ្រប់គ្រងការនាំចេញ
- ៨. លោក **ប៊ុន ជិន** ជាប្រធាននាយកដ្ឋានរបបគយ
- ៩. លោក **ឈន ឡើង** ជាប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីជនដូចមានចែងក្នុងមាត្រា ១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ទី ១២ ខែ កក្កដា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ ៧ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៧០ អនក្រ. ត. ត



អនុក្រឹត្យ

ស្តីពីការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីជាទីប្រឹក្សានៃក្រសួងឧស្សាហកម្ម និងសិប្បកម្មចំនួន ៦រូប ដូចមានរាយនាមខាងក្រោម ៖

- ១- លោក ហេង សោភ័ណ ជាទីប្រឹក្សា មានឋានៈស្មើអគ្គនាយករង
- ២- លោក តៃ វណ្ណសុដា ជាទីប្រឹក្សា មានឋានៈស្មើអគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
- ៣- លោក ជា វ៉ែង ជាទីប្រឹក្សា មានឋានៈស្មើអគ្គនាយករង
- ៤- លោក ជន ឌីណា ជាទីប្រឹក្សាបច្ចេកទេសមានឋានៈស្មើអគ្គនាយករងបន្ថែមលើមុខងារបច្ចុប្បន្ន
- ៥- លោកស្រី ប៉ែង ជាវុធកល្យាណា ជាទីប្រឹក្សាបច្ចេកទេសមានឋានៈស្មើអគ្គនាយករងបន្ថែមលើមុខងារបច្ចុប្បន្ន
- ៦- លោកស្រី ទេព វ៉ានី ជាទីប្រឹក្សាបច្ចេកទេសមានឋានៈស្មើអគ្គនាយករងបន្ថែមលើមុខងារបច្ចុប្បន្ន

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១៧១ អនក្រ-គត

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ១១៦ អនក្រ.បក ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកំណត់រចនាសម្ព័ន្ធ គ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- តាមសំណើរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីរាជការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ចំនួន ៤៧រូប ដូចមានរាយនាមខាងក្រោម៖

ក. អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ

- | | | |
|------------|--------------------|---|
| ១. ឯកឧត្តម | ប៊ិន ត្រង់ឈ | ជាអគ្គនាយករង |
| ២. លោក | គឹម ត្រីង | ជាអគ្គនាយករង |
| ៣. លោក | យ៉ឹម រ៉ូឡី | ជាប្រធាននាយកដ្ឋានរដ្ឋបាល |
| ៤. លោក | សន សេត | ជាប្រធាននាយកដ្ឋានផ្គត់ផ្គង់និងហិរញ្ញវត្ថុ |
| ៥. លោក | សំ ប៊ុនណា | ជាប្រធាននាយកដ្ឋានបុគ្គលិក |
| ៦. លោកស្រី | ហាត់ យ៉ោណា | ជាប្រធាននាយកដ្ឋានពិធីការ |

ខ. អគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅ

- | | | |
|--------|----------------------|--------------|
| ១. លោក | អ៊ុំ សម្បូរណ៍ | ជាអគ្គនាយករង |
| ២. លោក | យ៉ឹម សុគន្ធី | ជាអគ្គនាយករង |

- ៣. លោក **ហេង សិក្សា** ជាអគ្គនាយករង
- ៤. លោក **តេក ជា** ជាអគ្គនាយករង
- ៥. លោក **តុង សំណង់** ជាអគ្គនាយករង
- ៦. លោក **សុទ្ធ ធី** ជាប្រធាននាយកដ្ឋានឯកសារអេឡិចត្រូនិច និងព័ត៌មានវិទ្យា
- ៧. លោក **ចាន់ មុនីសុវណ្ណ** ជាប្រធាននាយកដ្ឋានសរុប
- ៨. លោក **សូ សីហា** ជាប្រធាននាយកដ្ឋានឥស្សរិយយស

គ. អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ

- ១. លោក **កែវ កណ្ណារិទ្ធ** ជាអគ្គនាយករង
- ២. លោក **ឌុយ ស៊ីនណា** ជាអគ្គនាយករង
- ៣. លោកស្រី **ហែម អ៊ុំសិទ្ធិជាណែល** ជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ

ឃ. អគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុង


- ១. ឯកឧត្តម **សារុន វ៉ានី** ជាអគ្គនាយករង
- ២. លោក **អ៊ុន ចន្ទ** ជាអគ្គនាយករង
- ៣. លោកស្រី **ពេជ្រ ចាន់ណារត្រី** ជាអគ្គនាយករង
- ៤. លោក **ទាន សុសេរី** ជាអគ្គនាយករង
- ៥. លោក **រិទ្ធ អារុណទិត្យា** ជាប្រធាននាយកដ្ឋានមហាផ្ទៃ ការពារជាតិ យុត្តិធម៌ និងស្ថាប័នធម្មនុញ្ញ
- ៦. លោក **ហេង សុជា** ជាប្រធាននាយកដ្ឋានមុខងារសាធារណៈ និងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
- ៧. លោក **មាស ម៉ែន** ជាប្រធាននាយកដ្ឋានព័ត៌មាន ប្រៃសណីយ៍ និងទូរគមនាគមន៍

ង. អគ្គនាយកដ្ឋានសេដ្ឋកិច្ចនិងទេសចរណ៍

- ១. លោកស្រី **សេង វណ្ណារត** ជាអគ្គនាយករង
- ២. លោកជំទាវ **ស្វាយ ណារត្រី** ជាអគ្គនាយករង
- ៣. ឯកឧត្តម **ផាត់ សាលីន** ជាអគ្គនាយករង
- ៤. លោក **ពត់ សុខជា** ជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងធនាគារ
- ៥. លោក **អ៊ុន រ៉េត** ជាប្រធាននាយកដ្ឋានឧស្សាហកម្ម សិប្បកម្ម រ៉ែនិងថាមពល
- ៦. លោក **ធី ចាន់** ជាប្រធាននាយកដ្ឋានពាណិជ្ជកម្មនិងទេសចរណ៍
- ៧. លោកស្រី **លីម អិត្យា** ជាប្រធាននាយកដ្ឋានផែនការនិងអភិវឌ្ឍន៍

ច. អគ្គនាយកដ្ឋានកិច្ចការសង្គម

- ១. លោក **តុន សុផន** ជាអគ្គនាយករង
- ២. លោក **សេង ស៊ីន** ជាអគ្គនាយករង
- ៣. លោក **សុខ ជារ៉ាតុប** ជាអគ្គនាយករង
- ៤. លោក **ហ៊ឺ ឌីណារក្ស** ជាប្រធាននាយកដ្ឋានអប់រំ ការងារ វប្បធម៌ ធម្មការ និងសាសនា
- ៥. លោក **ជា ផល្លី** ជាប្រធាននាយកដ្ឋានសុខាភិបាល សង្គមកិច្ច និងកិច្ចការនារី



ឆ. អគ្គនាយកដ្ឋានផលិតកម្ម រៀបចំផែនការ និងត្រួតពិនិត្យ និងសំណង់

- ១. ឯកឧត្តម **មីន ម៉ីនណាត** ជាអគ្គនាយករង
- ២. លោក **ចាយ សេងថង** ជាអគ្គនាយករង
- ៣. លោក **លី សុផិវ៉ែត** ជាអគ្គនាយករង
- ៤. លោក **គួង ផលគុណ** ជាប្រធាននាយកដ្ឋានកសិកម្មនិងធនធានទឹក
- ៥. លោក **ហាក់ សីលា** ជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនបទ សាធារណការ និងដឹកជញ្ជូន

ជ. អគ្គនាយកដ្ឋានរាល់កិច្ចការទូទៅនិងកម្មវិធីឯកសារជាតិ

- ១. លោក **ធួនហ៊ុន សុផិយ៉ា** ជាអគ្គនាយករង
- ២. លោក **សេង ម៉ាណេមធី** ជាអគ្គនាយករង
- ៣. លោក **សុស វិសុទ្ធ** ជាអគ្គនាយករង
- ៤. លោកស្រី **សុវណ្ណ សុវណ្ណាវិ** ជាប្រធាននាយកដ្ឋានរាជកិច្ច
- ៥. លោកស្រី **អ៊ុំ ជារី** ជាប្រធាននាយកដ្ឋានកម្មវិធីឯកសារជាតិ។

មាត្រា២ : តែងតាំងលោក **ម៉ក់ ចាន់ធី** ជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃទីស្តីការគណៈរដ្ឋមន្ត្រី។

មាត្រា៣ : បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

មាត្រា៤ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាក្រោយទៅ។

ថ្ងៃ ឆ្នាំ ខែ ១២ ខែ ១២ ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ ៥ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា៤
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១១៧២ អនក្រ.តត

អនុក្រឹត្យ
ស្តីពី

ការបញ្ចប់មុខតំណែង និងតែងតាំងទីប្រឹក្សា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ៨៨៦ អនក្រ.តត ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការបញ្ចប់មុខតំណែងទីប្រឹក្សា និងជំនួយការ
- បានឃើញសវាចរណ៍នាំលេខ ៧ សរណន ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងមន្ត្រីឧទ្ធរណ៍យ ទីប្រឹក្សា និងជំនួយការថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សង្ខេប

មាត្រា ១.- បញ្ចប់មុខតំណែងទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានទទួលការតែងតាំងដោយអនុក្រឹត្យមុនថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។


មាត្រា ២.- តែងតាំងទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ១៧៣នាក់ ដូចមានរាយនាមខាងក្រោម៖

- | | | |
|-----------|--------------------------|--|
| ១-លោក | ញ៉ែម គឹមហួយ | ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង |
| ២-លោក | អេង សេងអ៊ី | ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង |
| ៣-លោក | សុជាតិ កញ្ញារិទ្ធ | ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង |
| ៤-លោកស្រី | កែវ រតនា | ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង |
| ៥-លោក | លី សុភា | ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង |
| ៦-លោក | លាង វិសាល | ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង |


៧-លោក	គី សេរីវុធ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
៨-លោក	ឌឹម ឧត្តម	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
៩-លោក	អុល ពេជ្រចរិយា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
១០-លោក	ហួន សុខភានាថ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារចូប្បន្ន
១១-លោក	ង៉ែត វណ្ណារិទ្ធិ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារចូប្បន្ន
១២-លោក	ម៉ាញ ណារិទ្ធ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារចូប្បន្ន
១៣-លោក	អាំង សាំងលី	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារចូប្បន្ន
១៤-លោក	កុន សុភ័ក្ត	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារចូប្បន្ន
១៥-លោក	តាំង សំណាង	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារចូប្បន្ន
១៦-លោក	សយ សុភាព	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារចូប្បន្ន
១៧-លោក	អ៊ូច ពិសី	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	បន្ថែមលើមុខងារចូប្បន្ន
១៨-លោក	សឹម ប៊ុនឆន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
១៩-លោក	សុខ យិញ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
២០-លោក	ហ៊ី ហុកឡុង	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
២១-លោក	ញឹក ផេវឌ្ឍន៍	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
២២-លោក	នាក់ ហេង	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
២៣-លោក	លូ សាក់	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
២៤-លោក	ហ៊ឹង ប៊ុនធឿន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
២៥-លោក	ខេង ភារុន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
២៦-លោក	ស៊ី ចន្ទា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
២៧-លោក	សួស សុខា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
២៨-លោក	ចោង សឿន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
២៩-លោក	អ៊ូ សុខហេង	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
៣០-លោក	អែម សំណាង	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
៣១-លោក	យឹម ចន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
៣២-លោក	ព្រំ កុសល	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
៣៣-លោក	មុង ផានី	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
៣៤-លោកស្រី	យុត ស៊ីវភីង	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
៣៥-លោក	នេត ប៊ុនឈឿន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
៣៦-លោក	វ៉ា ច័ន្ទកុសល	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
៣៧-លោក	យ៉ង់ ផានី	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
៣៨-លោកស្រី	មាស មរកត	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
៣៩-លោក	ស្រៀង ប៊ុនហិាង	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
៤០-លោក	នួន ចាន់ធឿន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
៤១-លោក	ប៉ាង ចន្ទី	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
៤២-លោកស្រី	ស៊ិន សុម៉ាលីន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	
៤៣-លោក	យុត ណារិន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង	

៤៤-លោក	នួន នី	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៤៥-លោក	និញ ចំរើន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៤៦-លោក	ងួន ហេ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៤៧-លោក	ជា សុផា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៤៨-លោក	ជ័យ សំរួន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៤៩-លោក	ប៊ុន វណ្ណៈ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៥០-លោក	អ៊ុន នេត	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៥១-លោក	ចន ថុល	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៥២-លោក	មាស សំណាង	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៥៣-លោក	ឌិន សំរៀន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៥៤-លោក	ឡេង សុខា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៥៥-លោក	ស៊ុន សុខា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៥៦-លោក	ជួនមុំថុល វីរៈទេព	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៥៧-លោកស្រី	មឿន សុភាព	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៥៨-លោកស្រី	គឹមមាស មារកី	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៥៩-លោក	លៀង សុភា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៦០-លោកស្រី	ជួនមុំថុល ស្មី	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៦១-លោក	អ៊ុច ភណ្ណារ៉ា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៦២-លោក	ចន សុភក្តិ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៦៣-លោក	ចេង ណេន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៦៤-លោក	ហ៊ុយ សម្បត្តិ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៦៥-លោក	សាន ស៊ីថា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៦៦-លោក	ស៊ាង ប៊ុនសាន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៦៧-លោក	មុំ ចន្ទា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៦៨-លោក	ចាន់ សារ៉េត	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៦៩-លោក	សយ សំអុន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៧០-លោក	លី វិចិត្រ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៧១-លោកស្រី	សៀ គន្ធា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៧២-លោក	ហាង សុវិយា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៧៣-លោក	ម៉ុម ធន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៧៤-លោក	លីវ ថារីន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៧៥-លោក	ហ៊ិន គឹមហុក	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៧៦-លោក	ជួនមុំថុល ច័ន្ទចង	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៧៧-លោក	អួន គឹមសួរ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៧៨-លោក	គី ជិន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៧៩-លោក	សៀង សុបិន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៨០-លោកស្រី	ប៉េង ស៊ីនួន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង

៨១-លោកស្រី	ឈុន មុំ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៨២-លោក	សៀង សាលីន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៨៣-លោក	យិន សុខន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៨៤-លោក	ម៉ាន សាបាន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៨៥-លោកស្រី	ហង្ស ស្រីមុំ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៨៦-លោក	នួន សុធាវិទូ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៨៧-លោក	ប៉ុន វ៉ាន់ឌី	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៨៨-លោក	វង្ស ដារ៉ា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៨៩-លោក	ហុក ម៉ុងហេង	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៩០-លោក	មាស ភក្ដី	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៩១-លោក	ហេង បូរ៉ា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៩២-លោក	ហេង ប៊ុនណារិទ្ធ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៩៣-លោក	ហង្ស ឆវ័ន្ត	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៩៤-លោកស្រី	នៅ ណារិន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៩៥-លោកស្រី	ហង្ស មុំ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៩៦-លោក	សាយ ប៊ុណ្ណាក់	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៩៧-លោក	ពួក កុសល	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៩៨-លោកស្រី	កេត កុសល	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
៩៩-លោកស្រី	ម៉ៅ ចិន្តា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១០០-លោក	ស្រុង វ៉ាន់ណូ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១០១-លោក	កេត លី	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១០២-លោក	អ៊ុក តារា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១០៣-លោក	វីជេត ដារិន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១០៤-លោក	កាំង ធីម	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១០៥-លោកស្រី	ជួនមុំថុល ពិសី	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១០៦-លោក	ប៉ាល់ វិទ្យា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១០៧-លោក	សាន ពិសិដ្ឋ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១០៨-លោកស្រី	សុក ស៊ីម៉ុន្តា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១០៩-លោកស្រី	យិន កញ្ញា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១១០-លោក	ឆ្មាំង សំបូរ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១១១-លោក	ញ៉ាំង ស៊ីដេត	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១១២-លោក	ជា រដ្ឋ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១១៣-លោក	ម៉ុក សុវណ្ណ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១១៤-លោក	សយ សីហា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១១៥-លោក	ឈុំ ឆាត	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១១៦-លោកស្រី	យុត ណារិន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១១៧-លោកស្រី	ស្រី ភានិត	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង



១១៨-លោក	ឈន សុផា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១១៩-លោក	ជួនមុំថុល រដ្ឋា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១២០-លោក	ស៊ិន សុផា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១២១-លោកស្រី	អ៊ឹង សុផារ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១២២-លោកស្រី	សុក ថេត	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១២៣-លោក	ឈុំ វិវេ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១២៤-លោក	ជួន ម៉ុមធុច	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១២៥-លោក	ខាន់ សារឿន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១២៦-លោក	ថោង ប៊ុនរិក្ខ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១២៧-លោក	ថោង វីរៈ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១២៨-លោក	មិល ធាវិទូ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១២៩-លោក	យាង ប៊ុនឡាយ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៣០-លោក	រុន សំអុល	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៣១-លោក	ឈាន សុផាត	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៣២-លោក	ជួប ឡុង	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៣៣-លោក	នៅ ហួត	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៣៤-លោក	គង់ សុភ័ក្ត	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៣៥-លោកស្រី	កែ មករា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៣៦-លោក	យិន សុភ័ស្ស	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៣៧-លោក	ឃ្លោក កាន់តារា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៣៨-លោកស្រី	ខន រ៉ុ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៣៩-លោកស្រី	សួន បូលីណា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៤០-លោក	សោម វ៉ាដូ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៤១-លោក	ភា ភាព	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៤២-លោក	អាន សុភាព	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៤៣-លោក	មី ចិនជួន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៤៤-លោក	ខ្វាន់ ចាន់លីមុន្នី	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៤៥-លោក	មី ឡុង	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៤៦-លោក	សុខ ចំរើន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៤៧-លោក	សេង ផាន់ណា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៤៨-លោក	ម៉ុម ចក់យិន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៤៩-លោក	ចក់ យ៉ន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៥០-លោក	យុត ណារ៉ាន់	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៥១-លោកស្រី	ស្រុង សោភ័ណ្ណ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៥២-លោក	ទក ផល្លី	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៥៣-លោក	ឈុន ប៉ែន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៥៤-លោក	សែត សឿន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង



១៥៥-លោក	យឹម ថន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៥៦-លោក	ហិរាល សារឿន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៥៧-លោក	ហុក ម៉ុងហេង	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៥៨-លោក	យុន សុកសារិន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៥៩-លោក	យុត ចាន់ណារិទ្ធ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៦០-លោក	ស៊ី វណ្ណា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ អគ្គនាយករង
១៦១-លោក	អៀង សំអាត	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៦២-លោក	នេត សុភ័ក្ត្រ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៦៣-លោក	អាង ហិរង	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៦៤-លោក	សូ រដ្ឋា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៦៥-លោក	ម៉ក់ វេនីតា	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន បន្ថែមលើមុខងារបច្ចុប្បន្ន
១៦៦-លោក	ចាន់ សំមុនី	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៦៧-លោកស្រី	ជុំ កាលីន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន បន្ថែមលើមុខងារបច្ចុប្បន្ន
១៦៨-លោក	អ៊ុំ វិរៈ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៦៩-លោក	មាស ណារិទ្ធ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន បន្ថែមលើមុខងារបច្ចុប្បន្ន
១៧០-លោក	សេង សោភ័ណ្ណ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៧១-លោក	សម្បត្តិ ភារុណ	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៧២-លោក	ហ៊ឺវ រស្មី	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៧៣-លោក	ជា ស៊ីឿន	ជាទីប្រឹក្សាអមក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន

មាត្រា ៣.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី១៧ ខែ មេសា ឆ្នាំ ២០១៨ ឆ្នាំ ៧៧ ខែ ៤ ថ្ងៃ ៧៧
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ ៤ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ- កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

តមកពីរាជកិច្ចលេខ ៨៧-៨៨

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ៤២៤.២៤.២.សហវ.បក

ថ្ងៃចេញផ្សាយ ១២ ខែ កញ្ញា ឆ្នាំ ស.វ. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨

ប្រកាស
ស្តីពី

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃ ព្រហស្បតិ៍ ០១ រោច ខែ បឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើចំណាយថវិការដ្ឋនៅតាមក្រសួង-ខេត្ត-ក្រុង ក្រុងស្វយ័តរាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ៧៧២ សហវ.បក ចុះថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- យោងតាមការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ១ .-

ត្រូវបានអនុញ្ញាតឱ្យកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ ដូចមានចែងក្នុងឧបសម្ព័ន្ធស្តីពី “ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ” ភ្ជាប់ជាមួយប្រកាសនេះ។

ប្រការ២ .-

អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាចរៀបចំបង្កើតបន្ថែម ឬកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិកា តាមតម្រូវការចាំបាច់សម្រាប់ការអនុវត្តថវិកាប្រចាំឆ្នាំ ហើយនៅចុងឆ្នាំនីមួយៗ ត្រូវរៀបចំប្រកាសកែសម្រួល ឬប្រកាសបំពេញបន្ថែមចំណាត់ថ្នាក់រដ្ឋបាលដែលបានបង្កើតបន្ថែមនោះ ដាក់ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យ និងចុះហត្ថលេខា។

ប្រការ៣ .-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ៤ .-

ប្រកាសនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

(Handwritten signature)
ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ វ៉ុន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល ៖

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- គ្រប់ក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាលថ្នាក់ជាតិ
“ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
17080113	ផ្នែកស្រាវជ្រាវ និង ផ្សព្វផ្សាយ	
17080114	ផ្នែកថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន	
170802	សាលាជាតិកសិកម្មព្រៃកលៀប	
170803	សាលាជាតិកសិកម្មកំពង់ចាម	
170804	វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា	
170805	វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា	
179	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត	
17901	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ	
17902	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង	
17903	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម	
17904	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង	
17905	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ	
17906	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ	
17907	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត	
17908	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល	
17909	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង	
17910	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ	
17911	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី	
17912	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ	
17913	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ	
17914	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង	
17915	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់	
17916	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី	
17917	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប	



Handwritten signature or mark.

ឧបសម្ព័ន្ធ

ស្តីពី

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខអង្គ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
17918	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ	
17919	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង	
17920	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង	
17921	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ	
17922	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ	
17923	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប	
17924	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន	
17925	មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ	
17926	ការិយាល័យកសិកម្មក្រុង ខណ្ឌ ស្រុក	
18	ក្រសួងប្រវេណីវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រ:	
180001	ខុទ្ទកាល័យ	
180002	អធិការដ្ឋាន	
180003	នាយកដ្ឋានសវនកម្មផ្ទៃក្នុង	
180004	អង្គភាពលទ្ធកម្ម	
1801	អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ	
180101	នាយកដ្ឋានរដ្ឋបាលទូទៅ	
180102	នាយកដ្ឋានបុគ្គលិក	
180103	នាយកដ្ឋាននីតិកម្ម	
180104	នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ	
180105	នាយកដ្ឋានសម្ភារៈ និងបរិក្ខារ	
180106	នាយកដ្ឋានផែនការស្ថិតិ និងសរុប	
180107	នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល	
180108	នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន	
180109	សាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌	



* 1825

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
1802	អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌	
180201	នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌	
180202	នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌	
180203	នាយកដ្ឋានសិល្បៈទស្សនីយភាព	
180204	នាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម	
180205	នាយកដ្ឋានសៀវភៅ និងការអាន	
1803	អគ្គនាយកដ្ឋានបេតិកភណ្ឌ	
180301	នាយកដ្ឋានបុរាណវត្ថុ	
180302	នាយកដ្ឋានសារមន្ទីរ	
180303	នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ	
180304	នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា	
1804	អគ្គនាយកដ្ឋាននៃអាជ្ញាធរជាតិដើម្បីការពារ និងអភិវឌ្ឍមណ្ឌលវប្បធម៌ធម្មជាតិ នៃប្រាសាទសំបូរព្រៃគុក	
180401	នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ	
180402	នាយកដ្ឋានសណ្តាប់ធ្នាប់	
180403	នាយកដ្ឋានមណ្ឌលវប្បធម៌ បុរាណវិទ្យា និងអភិរក្ស	
180404	នាយកដ្ឋានរៀបចំដែនដី លំនៅឋាន និងប្រជាសាស្ត្រ	
180405	នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍	
180406	នាយកដ្ឋានទេសភាពវប្បធម៌និងបរិស្ថាន	
1805	អគ្គនាយកដ្ឋាននៃអាជ្ញាធរអប្សរា	
180501	នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ	
180502	នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ	
180503	នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ	
180504	នាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍	



✶/✶

ឧបសម្ព័ន្ធ

ស្តីពី

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខអង្គ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
180505	នាយកដ្ឋានគ្រប់គ្រងទឹក	
180506	នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន	
180507	នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ	
180508	នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ	
180509	នាយកដ្ឋានអភិវឌ្ឍន៍បេតិកភណ្ឌក្រុងកុងតំបន់សៀមរាបអង្គរ	
180510	នាយកដ្ឋានអភិរក្សប្រាសាទក្រៅខ្សាច់អង្គរ	
180511	នាយកដ្ឋានរដ្ឋបាល បុគ្គលិក និង សម្ភារៈ	
180512	នាយកដ្ឋានហិរញ្ញកិច្ច និងគណនេយ្យ	
180513	នាយកដ្ឋានផ្សព្វផ្សាយ	
180514	នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ	
180515	មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និង តម្កល់ឯកសារអង្គរ	
180516	មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ	
180517	ក្រុមការងារដោះស្រាយជីផ្លី	
180518	អង្គភាពបរិស្ថានអង្គរ	
180519	គម្រោងភូមិធម្មជាតិរុនតាឯក	
180520	គម្រោងការងារសហគមន៍	
180521	ក្រុមអធិការកិច្ចផ្ទៃក្នុង	
1806	អគ្គនាយកដ្ឋាននៃអាជ្ញាធរជាតិដើម្បីការពារ និងអភិវឌ្ឍន៍មណ្ឌលវប្បធម៌ធម្មជាតិ នៃប្រាសាទព្រះវិហារ	
180601	នាយកដ្ឋានរដ្ឋបាល ហិរញ្ញកិច្ច ទំនាក់ទំនងសាធារណៈ ផែនការ និងនីតិកម្ម	
180602	នាយកដ្ឋាននគរូបនីយកម្មអភិវឌ្ឍន៍តំបន់ប្រាសាទព្រះវិហារ និងប្រជាសាស្ត្រ	
180603	នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹកតំបន់ប្រាសាទព្រះវិហារ	
180604	នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការតំបន់ប្រាសាទព្រះវិហារ	
180605	នាយកដ្ឋានមណ្ឌលវប្បធម៌ និងបុរាណវិទ្យាតំបន់ប្រាសាទព្រះវិហារ	



XX ១១

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
180606	នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងអភិវឌ្ឍន៍តំបន់ប្រាសាទព្រះវិហារ	
180607	នាយកដ្ឋានសារៈមន្ទីរសេកលសម្តេចគេរដា ហ៊ិន សែន ស្រាវជ្រាវ និងឯកសារតំបន់ប្រាសាទព្រះវិហារ	
1807	លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក	
180701	នាយកដ្ឋានសារគមនាគមន៍ និងព័ត៌មានវិទ្យា	
180702	នាយកដ្ឋានកិច្ចការច្បាប់	
180703	នាយកដ្ឋានបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ	
1808	គណៈកម្មការជាតិយូណេស្កូកម្ពុជា	
1809	សាលាមធ្យមវិចិត្រសិល្បៈ	
1810	សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ	
189	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រាជធានី ខេត្ត	
18901	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ	
18902	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តបាត់ដំបង	
18903	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម	
18904	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង	
18905	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ	
18906	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ	
18907	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពត	
18908	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកណ្តាល	
18909	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកោះកុង	
18910	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តក្រចេះ	
18911	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តមណ្ឌលគិរី	
18912	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ	
18913	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តព្រះវិហារ	



Handwritten signature or mark

ឧបសម្ព័ន្ធ

ស្តីពី

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
18914	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តព្រៃវែង	
18915	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់	
18916	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តរតនគិរី	
18917	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តសៀមរាប	
18918	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ	
18919	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តស្ទឹងត្រែង	
18920	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តស្វាយរៀង	
18921	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តតាកែវ	
18922	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ	
18923	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកែប	
18924	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តប៉ៃលិន	
18925	មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តក្បុងឃ្មុំ	
19	ក្រសួងបរិស្ថាន	
1901	អគ្គនាយកដ្ឋានគាំពារបរិស្ថាន	
190101	នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ	
190102	នាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់និងសម្លេង	
190103	នាយកដ្ឋានគ្រប់គ្រងគុណភាពទឹក	
190104	នាយកដ្ឋានគ្រប់គ្រងសំណល់រឹង	
190105	នាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់	
190106	នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន	
190107	នាយកដ្ឋានអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់	
190108	មន្ទីរពិសោធន៍	
1902	អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ	
190201	នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ	



៥៧១

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
190202	នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គ	
190203	នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប	
190204	នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប	
190205	នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប	
190206	នាយកដ្ឋានអភិរក្សសមុទ្រនិងតំបន់ឆ្នេរ	
190207	នាយកដ្ឋានអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់	
1903	អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន	
190301	នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ	
190302	នាយកដ្ឋានជីវភាពសហគមន៍	
190303	នាយកដ្ឋានតំបន់បេតិកភណ្ឌ	
190304	នាយកដ្ឋានទេសចរណ៍ធម្មជាតិ	
1904	អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព	
190401	នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ	
190402	នាយកដ្ឋានប្រែប្រួលអាកាសធាតុ	
190403	នាយកដ្ឋានសេដ្ឋកិច្ចបៃតង	
190404	នាយកដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា	
190405	នាយកដ្ឋានជីវចម្រុះ	
1905	អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន	
190501	នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ	
190502	នាយកដ្ឋានសេវាកម្មព័ត៌មានកុមិសាស្ត្រ	
190503	នាយកដ្ឋានអប់រំបរិស្ថាន	
190504	នាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន	
190505	នាយកដ្ឋានរង្វាន់និងលើកទឹកចិត្ត	
1906	អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ	



* X-28

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
190601	នាយកដ្ឋានរដ្ឋបាល	
190602	នាយកដ្ឋានធនធានមនុស្ស	
190603	នាយកដ្ឋានផែនការនិងថវិកា	
190604	នាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ	
190605	នាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ	
1907	ឧទ្ធកាល័យ	
1908	អគ្គាធិការដ្ឋាន	
190901	នាយកដ្ឋានសវនកម្មផ្ទៃក្នុង	
199	មន្ទីរបរិស្ថាន រាជធានី ខេត្ត	
19901	មន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ	
19902	មន្ទីរបរិស្ថាន ខេត្តបាត់ដំបង	
19903	មន្ទីរបរិស្ថាន ខេត្តកំពង់ចាម	
19904	មន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំង	
19905	មន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ	
19906	មន្ទីរបរិស្ថាន ខេត្តកំពង់ធំ	
19907	មន្ទីរបរិស្ថាន ខេត្តកំពត	
19908	មន្ទីរបរិស្ថាន ខេត្តកណ្តាល	
19909	មន្ទីរបរិស្ថាន ខេត្តកោះកុង	
19910	មន្ទីរបរិស្ថាន ខេត្តក្រចេះ	
19911	មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី	
19912	មន្ទីរបរិស្ថាន រាជធានីភ្នំពេញ	
19913	មន្ទីរបរិស្ថាន ខេត្តព្រះវិហារ	
19914	មន្ទីរបរិស្ថាន ខេត្តព្រៃវែង	
19915	មន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់	



* K ១២

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
19916	មន្ទីរហិរញ្ញវត្ថុ ខេត្តរតនគិរី	
19917	មន្ទីរហិរញ្ញវត្ថុ ខេត្តសៀមរាប	
19918	មន្ទីរហិរញ្ញវត្ថុ ខេត្តព្រះសីហនុ	
19919	មន្ទីរហិរញ្ញវត្ថុ ខេត្តស្ទឹងត្រែង	
19920	មន្ទីរហិរញ្ញវត្ថុ ខេត្តស្វាយរៀង	
19921	មន្ទីរហិរញ្ញវត្ថុ ខេត្តតាកែវ	
19922	មន្ទីរហិរញ្ញវត្ថុ ខេត្តឧត្តរមានជ័យ	
19923	មន្ទីរហិរញ្ញវត្ថុ ខេត្តកែប	
19924	មន្ទីរហិរញ្ញវត្ថុ ខេត្តប៉ៃលិន	
19925	មន្ទីរហិរញ្ញវត្ថុ ខេត្តក្រចេះ	
20	ក្រសួងអភិវឌ្ឍន៍ជនបទ	
200001	ឧទ្ធកាល័យ	
200002	នាយកដ្ឋានសវនកម្មផ្ទៃក្នុង	
200003	អង្គការព្រឹទ្ធសិទ្ធិសិទ្ធិស្រី	
2001	អគ្គាធិការដ្ឋាន	
2002	អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ	
200201	នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក	
200202	នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ	
200203	នាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ	
200204	នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ	
200205	នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច	
2003	អគ្គនាយកដ្ឋានបច្ចេកទេស	
200301	នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ	
200302	នាយកដ្ឋានថែទាំសុខភាពជនបទ	



* ៥៥៩

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
200303	នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍	
200304	នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ	
200305	នាយកដ្ឋានផ្លូវលំជនបទ	
209	មន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត	
20901	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ	
20902	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង	
20903	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម	
20904	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង	
20905	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ	
20906	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ	
20907	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពត	
20908	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល	
20909	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកោះកុង	
20910	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តក្រចេះ	
20911	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី	
20912	មន្ទីរអភិវឌ្ឍន៍ជនបទ រាជធានីភ្នំពេញ	
20913	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ	
20914	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង	
20915	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់	
20916	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី	
20917	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប	
20918	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ	
20919	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង	
20920	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង	



*X-025

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
20921	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តតាកែវ	
20922	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តឧត្តរមានជ័យ	
20923	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកែប	
20924	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន	
20925	មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តក្បុងឃុំ	
21	ក្រសួងសង្គមកិច្ច អភិវឌ្ឍន៍ និងយុវជនសម្បទា	
210001	ឧទ្ធកាល័យ	
210002	នាយកដ្ឋានសវនកម្មផ្ទៃក្នុង	
210003	អង្គការព្រឹត្តិការណ៍សហប្រតិបត្តិការ	
2101	អគ្គាធិការដ្ឋាន	
2102	អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ	
210201	នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក	
210202	នាយកដ្ឋានផែនការ ស្ថិតិ និងសរុប	
210203	នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់	
210204	នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ	
2103	អគ្គនាយកដ្ឋានបច្ចេកទេស	
210301	នាយកដ្ឋានសុខុមាលភាពសង្គម	
210302	នាយកដ្ឋានសុខុមាលភាពកុមារ	
210303	នាយកដ្ឋានសុខុមាលភាពជនពិការ	
210304	នាយកដ្ឋានយុវនីតិសម្បទា	
210305	នាយកដ្ឋានសុខុមាលភាពមនុស្សចាស់	
210306	នាយកដ្ឋានអតីតយុទ្ធជន	
210307	នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងសមាហរណកម្មជនរងគ្រោះ	
2104	វិទ្យាស្ថានជាតិសង្គមកិច្ច	



៧៧៩

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
2105	ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ	
2106	ក្រុមប្រឹក្សាសកម្មភាពជនពិការ	
2107	បេឡាជាតិរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល	
2108	បេឡាជាតិអតីតយុទ្ធជន	
2109	មជ្ឈមណ្ឌលជាតិព្យាបាលស្តារនីតិសម្បទាអ្នកចៀនគ្រឿងចៀន	
2110	មូលនិធិជនពិការ	
2111	រដ្ឋបាលស្មុំកូនអន្តរប្រទេស	
219	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត	
21901	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ	
21902	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបាត់ដំបង	
21903	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ចាម	
21904	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង	
21905	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ស្ពឺ	
21906	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ	
21907	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពត	
21908	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកណ្តាល	
21909	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង	
21910	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តក្រចេះ	
21911	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តមណ្ឌលគិរី	
21912	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ	
21913	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រះវិហារ	
21914	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រៃវែង	
21915	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តពោធិ៍សាត់	
21916	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តរតនគិរី	



Handwritten signature or mark

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
21917	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប	
21918	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រះសីហនុ	
21919	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្ទឹងត្រែង	
21920	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង	
21921	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តតាកែវ	
21922	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តឧត្តរមានជ័យ	
21923	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកែប	
21924	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តប៉ៃលិន	
21925	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តក្បួងឃុំ	
22	ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	
220001	ឧទ្ធកាល័យ	
220002	អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ	
2201	អគ្គនាយកដ្ឋានរដ្ឋបាល	
220101	នាយកដ្ឋានរដ្ឋបាល	
220102	នាយកដ្ឋានផែនការ	
220103	ក្រុមការងារយ៉េនឌ័រ និងក្រុមការងារអេដស៍	
220104	នាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាល	
220105	នាយកដ្ឋានសវនកម្មផ្ទៃក្នុង	
220106	នាយកដ្ឋានអធិការកិច្ចរដ្ឋបាល និងទទួលពាក្យបណ្តឹង នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុ នាយកដ្ឋានអធិការកិច្ចបច្ចេកទេស	
2202	អគ្គនាយកដ្ឋានប្រៃសណីយ៍ និងទូរគមនាគមន៍	
220201	នាយកដ្ឋានគោលនយោបាយទូរគមនាគមន៍	
220202	មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា	
220203	នាយកដ្ឋានត្រួតពិនិត្យការគ្រប់គ្រងប្រៃសណីយ៍	



Handwritten signature or mark

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
220204	នាយកដ្ឋានគោលនយោបាយប្រៃសណីយ៍	
220205	លេខាធិការដ្ឋាននៃអគ្គនាយកដ្ឋាន ប.ទ	
220206	នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ	
2203	អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន	
220301	នាយកដ្ឋានរដ្ឋាភិបាលអេឡិចត្រូនិច	
220302	នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន	
220303	នាយកដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន	
220304	នាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទ	
220305	នាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានជាតិ និងគ្រប់គ្រងប្រព័ន្ធវីដេអូនៃសន្និសីទ របស់រាជរដ្ឋាភិបាល	
220306	នាយកដ្ឋានកម្មវិធីកុំព្យូទ័រ និងមាតិកាព័ត៌មាន	
220307	នាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន	
220308	លេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ICT	
2204	វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន	
220401	លេខាធិការដ្ឋាន	
220402	មហាវិទ្យាល័យគ្រប់គ្រងប្រៃសណីយ៍, មហាវិទ្យាល័យបច្ចេកវិទ្យាទូរគមនាគមន៍និងបណ្តាញ, មហាវិទ្យាល័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន	
220403	មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ	
220404	មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍	
2205	បញ្ញត្តិករទូរគមនាគមន៍កម្ពុជា	
2206	ទូរគមនាគមន៍កម្ពុជា	
2207	ប្រៃសណីយ៍កម្ពុជា	
229	មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ រាជធានី ខេត្ត	
22901	មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តបន្ទាយមានជ័យ	
22902	មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តបាត់ដំបង	



Handwritten signature or mark

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាវិការរបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
22903	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកំពង់ចាម	
22904	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកំពង់ឆ្នាំង	
22905	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកំពង់ស្ពឺ	
22906	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកំពង់ធំ	
22907	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកំពត	
22908	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកណ្តាល	
22909	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកោះកុង	
22910	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តក្រចេះ	
22911	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តមណ្ឌលគិរី	
22913	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តព្រះវិហារ	
22914	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តព្រៃវែង	
22915	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តពោធិ៍សាត់	
22916	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តតេជគិរី	
22917	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប	
22918	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តព្រះសីហនុ	
22919	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តស្ទឹងត្រែង	
22920	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តស្វាយរៀង	
22921	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តតាកែវ	
22922	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តឧត្តរមានជ័យ	
22923	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកែប	
22924	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តប៉ៃលិន	
22925	មន្ទីរព្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តក្បួងម៉ុំ	
23	ក្រសួងប្រកាសការនិយោគសាសនា	
230001	ខុទ្ទកាល័យ	



៧៧

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
230002	អធិការដ្ឋាន	
230003	នាយកដ្ឋានសវនកម្មផ្ទៃក្នុង	
2301	អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ	
230101	នាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ	
230102	នាយកដ្ឋានបុគ្គលិក	
230103	នាយកដ្ឋានហិរញ្ញវត្ថុនិងផ្គត់ផ្គង់	
230104	នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ	
2302	អគ្គនាយកដ្ឋានកិច្ចការសាសនា	
230201	នាយកដ្ឋានកិច្ចការព្រះពុទ្ធសាសនា	
230202	នាយកដ្ឋានពហិរសាសនា	
230203	នាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម	
230204	នាយកដ្ឋានទទួលពាក្យបណ្តឹងនិងដោះស្រាយអធិករណ៍	
230205	ពុទ្ធសាសនបណ្ឌិត្យ	
2303	អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ	
230301	ផ្នែកពុទ្ធិកបឋមសិក្សានិងធម្មវិន័យ	
230302	ផ្នែកពុទ្ធិកមធ្យមសិក្សា	
230303	ផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សា	
230304	ផ្នែករដ្ឋបាលនិងគណនេយ្យ	
239	មន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត	
23901	មន្ទីរធម្មការនិងសាសនា ខេត្តបន្ទាយមានជ័យ	
23902	មន្ទីរធម្មការនិងសាសនា ខេត្តបាត់ដំបង	
23903	មន្ទីរធម្មការនិងសាសនា ខេត្តកំពង់ចាម	
23904	មន្ទីរធម្មការនិងសាសនា ខេត្តកំពង់ឆ្នាំង	
23905	មន្ទីរធម្មការនិងសាសនា ខេត្តកំពង់ស្ពឺ	



៥ X ២២

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
23906	មន្ទីរធម្មការនិងសាសនា ខេត្តកំពង់ធំ	
23907	មន្ទីរធម្មការនិងសាសនា ខេត្តកំពត	
23908	មន្ទីរធម្មការនិងសាសនា ខេត្តកណ្តាល	
23909	មន្ទីរធម្មការនិងសាសនា ខេត្តកោះកុង	
23910	មន្ទីរធម្មការនិងសាសនា ខេត្តក្រចេះ	
23911	មន្ទីរធម្មការនិងសាសនា ខេត្តមណ្ឌលគិរី	
23912	មន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ	
23913	មន្ទីរធម្មការនិងសាសនា ខេត្តព្រះវិហារ	
23914	មន្ទីរធម្មការនិងសាសនា ខេត្តព្រៃវែង	
23915	មន្ទីរធម្មការនិងសាសនា ខេត្តពោធិ៍សាត់	
23916	មន្ទីរធម្មការនិងសាសនា ខេត្តរតនគិរី	
23917	មន្ទីរធម្មការនិងសាសនា ខេត្តសៀមរាប	
23918	មន្ទីរធម្មការនិងសាសនា ខេត្តព្រះសីហនុ	
23919	មន្ទីរធម្មការនិងសាសនា ខេត្តស្ទឹងត្រែង	
23920	មន្ទីរធម្មការនិងសាសនា ខេត្តស្វាយរៀង	
23921	មន្ទីរធម្មការនិងសាសនា ខេត្តតាកែវ	
23922	មន្ទីរធម្មការនិងសាសនា ខេត្តឧត្តរមានជ័យ	
23923	មន្ទីរធម្មការនិងសាសនា ខេត្តកែប	
23924	មន្ទីរធម្មការនិងសាសនា ខេត្តប៉ៃលិន	
23925	មន្ទីរធម្មការនិងសាសនា ខេត្តត្បូងឃ្មុំ	
24	ក្រសួងកិច្ចការនារី	
240001	ឧទ្ធកាល័យ	
240002	នាយកដ្ឋានសវនកម្មផ្ទៃក្នុង	
2401	អគ្គាធិការដ្ឋាន	



* ៥០៥

ឧបសម្ព័ន្ធ

ស្តីពី

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខគុណ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
2402	អគ្គនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ	
240201	នាយកដ្ឋានរដ្ឋបាល បុគ្គលិក	
240202	នាយកដ្ឋានហិរញ្ញវត្ថុនិងផ្គត់ផ្គង់	
240203	នាយកដ្ឋានផែនការ និងស្ថិតិ	
240204	នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ	
2403	អគ្គនាយកដ្ឋានសមភាពយេនឌ័រនិងអភិវឌ្ឍន៍សេដ្ឋកិច្ច	
240301	នាយកដ្ឋានព័ត៌មាន	
240302	នាយកដ្ឋានសមភាពយេនឌ័រ	
240303	នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច	
2404	អគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម	
240401	នាយកដ្ឋានការពារផ្លូវច្បាប់	
240402	នាយកដ្ឋានស្ត្រីនិងសុខភាព	
240403	នាយកដ្ឋានស្ត្រីនិងការអប់រំ	
2405	អគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី	
249	មន្ទីរកិច្ចការនារី រាជធានី ខេត្ត	
24901	មន្ទីរកិច្ចការនារី ខេត្តបន្ទាយមានជ័យ	
24902	មន្ទីរកិច្ចការនារី ខេត្តបាត់ដំបង	
24903	មន្ទីរកិច្ចការនារី ខេត្តកំពង់ចាម	
24904	មន្ទីរកិច្ចការនារី ខេត្តកំពង់ឆ្នាំង	
24905	មន្ទីរកិច្ចការនារី ខេត្តកំពង់ស្ពឺ	
24906	មន្ទីរកិច្ចការនារី ខេត្តកំពង់ធំ	
24907	មន្ទីរកិច្ចការនារី ខេត្តកំពត	
24908	មន្ទីរកិច្ចការនារី ខេត្តកណ្តាល	
24909	មន្ទីរកិច្ចការនារី ខេត្តកោះកុង	



Handwritten signature or mark

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
24910	មន្ទីរកិច្ចការនារី ខេត្តក្រចេះ	
24911	មន្ទីរកិច្ចការនារី ខេត្តមណ្ឌលគិរី	
24912	មន្ទីរកិច្ចការនារី រាជធានីភ្នំពេញ	
24913	មន្ទីរកិច្ចការនារី ខេត្តព្រះវិហារ	
24914	មន្ទីរកិច្ចការនារី ខេត្តព្រៃវែង	
24915	មន្ទីរកិច្ចការនារី ខេត្តពោធិ៍សាត់	
24916	មន្ទីរកិច្ចការនារី ខេត្តរតនគិរី	
24917	មន្ទីរកិច្ចការនារី ខេត្តសៀមរាប	
24918	មន្ទីរកិច្ចការនារី ខេត្តព្រះសីហនុ	
24919	មន្ទីរកិច្ចការនារី ខេត្តស្ទឹងត្រែង	
24920	មន្ទីរកិច្ចការនារី ខេត្តស្វាយរៀង	
24921	មន្ទីរកិច្ចការនារី ខេត្តតាកែវ	
24922	មន្ទីរកិច្ចការនារី ខេត្តឧត្តរមានជ័យ	
24923	មន្ទីរកិច្ចការនារី ខេត្តកែប	
24924	មន្ទីរកិច្ចការនារី ខេត្តប៉ៃលិន	
24925	មន្ទីរកិច្ចការនារី ខេត្តត្បូងឃ្មុំ	
25	ក្រសួងសាធារណការ និងដឹកជញ្ជូន	
250001	អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ	
250002	នាយកដ្ឋានព័ត៌មានវិទ្យាទំនាក់ទំនងសាធារណៈ	
250003	នាយកដ្ឋានសវនកម្មផ្ទៃក្នុង	
250004	នាយកដ្ឋានផ្លូវដែក	
250005	អង្គភាពលទ្ធកម្ម	
2501	អគ្គាធិការដ្ឋាន	
2502	អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ	



Handwritten signature or mark

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាវិការរបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
250201	នាយកដ្ឋានរដ្ឋបាល	
250202	នាយកដ្ឋានបុគ្គលិក	
250203	នាយកដ្ឋានហិរញ្ញវត្ថុ	
250204	នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ	
250205	នាយកដ្ឋាននីតិកម្ម	
2503	អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ	
250301	នាយកដ្ឋានផែនការ	
250302	នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រង	
250303	នាយកដ្ឋានគោលនយោបាយ	
250304	នាយកដ្ឋានពិនិត្យ តាមដាន និងវាយតម្លៃ	
2504	អគ្គនាយកដ្ឋានបច្ចេកទេស	
250401	នាយកដ្ឋានផ្លូវថ្នល់	
250402	នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ	
250403	នាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន	
250404	វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសសាធារណការ និងដឹកជញ្ជូន	
2505	អគ្គនាយកដ្ឋានសាធារណការ	
250501	នាយកដ្ឋានផ្លូវល្បឿនលឿន ស្ពាន និងវិនិយោគ	
250502	នាយកដ្ឋានសំណង់ប្រព័ន្ធចម្រោះទឹកកខ្វក់	
250503	នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ	
250504	នាយកដ្ឋានជួសជុល និងថែទាំផ្លូវ	
2506	អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក	
250601	នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក	
250602	នាយកដ្ឋានសុវត្ថិភាពចរាចរណ៍	
250603	នាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង	



* H. ២៥

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
2507	អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ	
250701	នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក	
250702	នាយកដ្ឋាននាវាជំនួញសមុទ្រ	
250703	នាយកដ្ឋានរដ្ឋបាលកំពង់ផែ	
250704	នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងកំពង់ផែ	
2508	អគ្គនាយកដ្ឋានកសិកម្ម	
250801	នាយកដ្ឋានព័ត៌មានកសិកម្ម	
250802	នាយកដ្ឋានកសិកម្ម	
250803	នាយកដ្ឋានសហប្រតិបត្តិការកសិកម្ម	
250804	នាយកដ្ឋានអង្កេត និងបូកសរុប	
2509	កំពង់ផែស្វយ័តក្រុងព្រះសីហនុ	
2510	កំពង់ផែស្វយ័តភ្នំពេញ	
2511	ភ្នាក់ងារកម្ពុជានាវាចរ(កាំសាប)	
2512	មន្ទីរពិសោធន៍សំណង់ និងសាធារណការ	
259	មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត	
25901	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ	
25902	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តបាត់ដំបង	
25903	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ចាម	
25904	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង	
25905	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ	
25906	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ធំ	
25907	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពត	
25908	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកណ្តាល	
25909	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកោះកុង	



✍️

ឧបសម្ព័ន្ធ

ស្តីពី

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
25910	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តក្រចេះ	
25911	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តមណ្ឌលគិរី	
25912	មន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ	
25913	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តព្រះវិហារ	
25914	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តព្រៃវែង	
25915	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តពោធិ៍សាត់	
25916	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តរតនគិរី	
25917	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តសៀមរាប	
25918	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តព្រះសីហនុ	
25919	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តស្ទឹងត្រែង	
25920	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តស្វាយរៀង	
25921	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តតាកែវ	
25922	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តឧត្តរមានជ័យ	
25923	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកែប	
25924	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តប៉ៃលិន	
25925	មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ	
26	ក្រសួងយុត្តិធម៌	
261	ផ្នែកយុត្តិធម៌	
261001	ឧទ្ធរណ៍យ	
261002	នាយកដ្ឋានសវនកម្មផ្ទៃក្នុង	
261003	អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ	
26101	អគ្គលេខាធិការដ្ឋាន	
2610101	នាយកដ្ឋានកិច្ចការរដ្ឋបាល	
2610102	នាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ	



* X ០៤

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
2610103	នាយកដ្ឋានកិច្ចការបុគ្គលិក	
2610104	នាយកដ្ឋានបូកសរុប បណ្ណសា និងព័ត៌មានវិទ្យា	
26102	អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ	
2610201	នាយកដ្ឋានកិច្ចការរដ្ឋបាលនៃសាលាជម្រះក្តី	
2610202	នាយកដ្ឋានកិច្ចការហិរញ្ញវត្ថុនៃសាលាជម្រះក្តី	
2610203	នាយកដ្ឋានកិច្ចការបុគ្គលិកនៃសាលាជម្រះក្តី	
2610204	នាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលលើវិស័យរដ្ឋបាលតុលាការ	
26103	អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ	
2610301	នាយកដ្ឋានកិច្ចការអយ្យការ និងកិច្ចការអនុវត្តទោស	
2610302	នាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ និងយុត្តិធម៌អនីតិជន	
2610303	នាយកដ្ឋានកិច្ចការប្តោលទោស	
2610304	នាយកដ្ឋានជំនួយទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌនិងបត្យាប័ន	
2610305	នាយកដ្ឋានកិច្ចការច្បាប់ និងស្ថិតិព្រហ្មទណ្ឌ	
2610306	នាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ	
26104	អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី	
2610401	នាយកដ្ឋានកិច្ចការច្បាប់ និងស្ថិតិរដ្ឋប្បវេណី	
2610402	នាយកដ្ឋានកិច្ចការចុះបញ្ជីនិងតម្កល់	
2610403	នាយកដ្ឋានសទ្ទានកម្ម និងយុត្តិធម៌មូលដ្ឋាន	
2610404	នាយកដ្ឋានជំនួយទៅវិញទៅមកក្នុងវិស័យរដ្ឋប្បវេណី	
2610405	នាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយនិងបណ្តុះបណ្តាលច្បាប់លើវិស័យរដ្ឋប្បវេណី	
26105	អគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌	
2610501	នាយកដ្ឋានទំនាក់ទំនងអន្តរជាតិនិងដៃគូអភិវឌ្ឍន៍	
2610502	នាយកដ្ឋានសារកាវី	
2610503	នាយកដ្ឋានអាជ្ញាសាលា	



Handwritten signature or mark

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខគុណ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
2610504	នាយកដ្ឋានក្រឡាបញ្ជី	
2610505	នាយកដ្ឋានអភិបាលបណ្តោះអាសន្ន អ្នកបកប្រែនិងអ្នកជំនាញ	
2610506	នាយកដ្ឋានស្រាវជ្រាវនិងផែនការ	
26106	អគ្គាធិការដ្ឋានកិច្ចការតុលាការ	
2610601	លេខាធិការដ្ឋាន	
26107	រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ	
2610701	អគ្គលេខាធិការដ្ឋានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ	
2610702	សាលាកូមិន្ទចៅក្រម	
2610703	សាលាកូមិន្ទក្រឡាបញ្ជី	
2610704	សាលាកូមិន្ទអាជ្ញាសាលា	
2610705	សាលាកូមិន្ទសាក្សី	
26108	អង្គការចំណុះក្រសួងយុត្តិធម៌	
2610801	លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌	
2610802	លេខាធិការដ្ឋាននៃគណៈកម្មាធិការបណ្ឌិតសភាទទួលបន្ទុកអនុម័តពាក្យច្បាប់	
2610803	គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា	
2610804	ក្រុមការងារតុលាការគំរូ	
2610805	គណៈកម្មការយ៉ែនឌ័រ	
269	សាលាដំបូងរាជធានី-ខេត្ត និងអយ្យការអមសាលាដំបូង រាជធានី-ខេត្ត	
26901	សាលាដំបូង ខេត្តបន្ទាយមានជ័យ និងអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ	
2690101	សាលាដំបូង ខេត្តបន្ទាយមានជ័យ	
2690102	អយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ	
26902	សាលាដំបូង ខេត្តបាត់ដំបង និងអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង	
2690201	សាលាដំបូង ខេត្តបាត់ដំបង	
2690202	អយ្យការអមសាលាដំបូង ខេត្តបាត់ដំបង	



* ២០១៨ *

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
26903	សាលាដំបូង ខេត្តកំពង់ចាម និងអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម	
2690301	សាលាដំបូង ខេត្តកំពង់ចាម	
2690302	អយ្យការអមសាលាដំបូង ខេត្តកំពង់ចាម	
26904	សាលាដំបូង ខេត្តកំពង់ឆ្នាំង និងអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង	
2690401	សាលាដំបូង ខេត្តកំពង់ឆ្នាំង	
2690402	អយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង	
26905	សាលាដំបូង ខេត្តកំពង់ស្ពឺ និងអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ	
2690501	សាលាដំបូង ខេត្តកំពង់ស្ពឺ	
2690502	អយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ	
26906	សាលាដំបូង ខេត្តកំពង់ធំ និងអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ	
2690601	សាលាដំបូង ខេត្តកំពង់ធំ	
2690602	អយ្យការអមសាលាដំបូង ខេត្តកំពង់ធំ	
26907	សាលាដំបូង ខេត្តកំពត និងអយ្យការអមសាលាដំបូង ខេត្តកំពត	
2690701	សាលាដំបូង ខេត្តកំពត	
2690702	អយ្យការអមសាលាដំបូង ខេត្តកំពត	
26908	សាលាដំបូង ខេត្តកណ្តាល និងអយ្យការអមសាលាដំបូង ខេត្តកណ្តាល	
2690801	សាលាដំបូង ខេត្តកណ្តាល	
2690802	អយ្យការអមសាលាដំបូង ខេត្តកណ្តាល	
26909	សាលាដំបូង ខេត្តកោះកុង និងអយ្យការអមសាលាដំបូង ខេត្តកោះកុង	
2690901	សាលាដំបូង ខេត្តកោះកុង	
2690902	អយ្យការអមសាលាដំបូង ខេត្តកោះកុង	
26910	សាលាដំបូង ខេត្តក្រចេះ និងអយ្យការអមសាលាដំបូង ខេត្តក្រចេះ	
2691001	សាលាដំបូង ខេត្តក្រចេះ	
2691002	អយ្យការអមសាលាដំបូង ខេត្តក្រចេះ	



* ៥ ៧៩

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
26911	សាលាដំបូង ខេត្តមណ្ឌលគិរី និងអយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរី	
2691101	សាលាដំបូង ខេត្តមណ្ឌលគិរី	
2691102	អយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរី	
26912	សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ	
2691201	សាលាដំបូង រាជធានីភ្នំពេញ	
2691202	អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ	
26913	សាលាដំបូង ខេត្តព្រះវិហារ និងអយ្យការអមសាលាដំបូង ខេត្តព្រះវិហារ	
2691301	សាលាដំបូង ខេត្តព្រះវិហារ	
2691302	អយ្យការអមសាលាដំបូង ខេត្តព្រះវិហារ	
26914	សាលាដំបូង ខេត្តព្រៃវែង និងអយ្យការអមសាលាដំបូង ខេត្តព្រៃវែង	
2691401	សាលាដំបូង ខេត្តព្រៃវែង	
2691402	អយ្យការអមសាលាដំបូង ខេត្តព្រៃវែង	
26915	សាលាដំបូង ខេត្តពោធិ៍សាត់ និងអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់	
2691501	សាលាដំបូង ខេត្តពោធិ៍សាត់	
2691502	អយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់	
26916	សាលាដំបូង ខេត្តរតនគិរី និងអយ្យការអមសាលាដំបូង ខេត្តរតនគិរី	
2691601	សាលាដំបូង ខេត្តរតនគិរី	
2691602	អយ្យការអមសាលាដំបូង ខេត្តរតនគិរី	
26917	សាលាដំបូង ខេត្តសៀមរាប និងអយ្យការអមសាលាដំបូង ខេត្តសៀមរាប	
2691701	សាលាដំបូង ខេត្តសៀមរាប	
2691702	អយ្យការអមសាលាដំបូង ខេត្តសៀមរាប	
26918	សាលាដំបូង ខេត្តព្រះសីហនុ និងអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ	
2691801	សាលាដំបូង ខេត្តព្រះសីហនុ	
2691802	អយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ	



* K-១១

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខអង្គ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
26919	សាលាដំបូង ខេត្តស្ទឹងត្រែង និងអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង	
2691901	សាលាដំបូង ខេត្តស្ទឹងត្រែង	
2691902	អយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង	
26920	សាលាដំបូង ខេត្តស្វាយរៀង និងអយ្យការអមសាលាដំបូង ខេត្តស្វាយរៀង	
2692001	សាលាដំបូង ខេត្តស្វាយរៀង	
2692002	អយ្យការអមសាលាដំបូង ខេត្តស្វាយរៀង	
26921	សាលាដំបូង ខេត្តតាកែវ និងអយ្យការអមសាលាដំបូង ខេត្តតាកែវ	
2692101	សាលាដំបូង ខេត្តតាកែវ	
2692102	អយ្យការអមសាលាដំបូង ខេត្តតាកែវ	
26922	សាលាដំបូង ខេត្តឧត្តរមានជ័យ និងអយ្យការអមសាលាដំបូង ខេត្តឧត្តរមានជ័យ	
2692201	សាលាដំបូង ខេត្តឧត្តរមានជ័យ	
2692202	អយ្យការអមសាលាដំបូង ខេត្តឧត្តរមានជ័យ	
26923	សាលាដំបូង ខេត្តកែប និងអយ្យការអមសាលាដំបូង ខេត្តកែប	
2692301	សាលាដំបូង ខេត្តកែប	
2692302	អយ្យការអមសាលាដំបូង ខេត្តកែប	
26924	សាលាដំបូង ខេត្តប៉ៃលិន និងអយ្យការអមសាលាដំបូង ខេត្តប៉ៃលិន	
2692401	សាលាដំបូង ខេត្តប៉ៃលិន	
2692402	អយ្យការអមសាលាដំបូង ខេត្តប៉ៃលិន	
26925	សាលាដំបូង ខេត្តក្រចេះ និងអយ្យការអមសាលាដំបូង ខេត្តក្រចេះ	
2692501	សាលាដំបូង ខេត្តក្រចេះ	
2692502	អយ្យការអមសាលាដំបូង ខេត្តក្រចេះ	
262	គុណាការកំពូល និងមហាអយ្យការអមគុណាការកំពូល	
26201	គុណាការកំពូល	
2620101	សភាដ្ឋប្បវេណី	



* N O B

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
2620102	សភាព្រហ្មទណ្ឌ	
26202	មហាអយ្យការអមតុលាការកំពូល	
2620201	មហាអយ្យការ	
26203	អគ្គលេខាធិការដ្ឋានរដ្ឋបាលតុលាការកំពូល	
2620301	នាយកដ្ឋានកិច្ចការរដ្ឋបាលនិងបុគ្គលិក	
2620302	នាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ	
2620303	នាយកដ្ឋានកិច្ចការតុលាការ	
2620304	នាយកដ្ឋានកិច្ចការមហាអយ្យការ	
263	សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍	
26301	សាលាឧទ្ធរណ៍	
26302	មហាអយ្យការ	
26303	អគ្គលេខាធិការដ្ឋាន	
2630301	នាយកដ្ឋានកិច្ចការរដ្ឋបាល និងបុគ្គលិក	
2630302	នាយកដ្ឋានកិច្ចការតុលាការ	
2630303	នាយកដ្ឋានកិច្ចការមហាអយ្យការ	
2630304	នាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ	
264	ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម	
26401	អគ្គលេខាធិការដ្ឋាន	
2640101	នាយកដ្ឋានកិច្ចការរដ្ឋបាលបុគ្គលិកនិងហិរញ្ញវត្ថុ	
2640102	នាយកដ្ឋានទទួលពាក្យបណ្តឹងនិងកិច្ចការវិន័យ	
2640103	នាយកដ្ឋានកិច្ចការអាជីបចៅក្រមនិងព្រះរាជអាជ្ញា	
2640104	អង្គភាពលទ្ធកម្ម	
27	ក្រសួងទេសចរណ៍	
270001	ឧទ្ធកាល័យ	



Handwritten signature or initials

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
270002	អគ្គាធិការដ្ឋាន	
270003	នាយកដ្ឋាននីតិកម្ម	
270004	នាយកដ្ឋានសវនកម្មផ្ទៃក្នុង	
2701	អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ	
270101	នាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ	
270102	នាយកដ្ឋានធនធានមនុស្ស	
270103	នាយកដ្ឋានសន្តិសុខ និងសុវត្ថិភាពទេសចរណ៍	
270104	នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ	
2702	អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ	
270201	នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍	
270202	នាយកដ្ឋានវិនិយោគទេសចរណ៍	
270203	នាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍	
270204	នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន	
270205	នាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស	
2703	អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍	
270301	នាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ	
270302	នាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារដឹកជញ្ជូន និងមត្តុទេសក៍ទេសចរណ៍	
270303	នាយកដ្ឋានគ្រប់គ្រងសេវាកម្មកម្សាន្ត និងកីឡាទេសចរណ៍	
270304	នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍	
270305	នាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងជាសាធារណៈ	
270306	នាយកដ្ឋានវាយតម្លៃទីក្រុងស្អាត	
270307	នាយកដ្ឋានសេវាគាំពារទីក្រុងស្អាតនិងជំរុញការប្រឡងប្រណាំង	
2704	វិទ្យាស្ថានជាតិទេសចរណ៍	
270401	នាយកដ្ឋានស្ថិតិទេសចរណ៍	



* ៧៤៩

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាវិភាគវិការរបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
270402	នាយកដ្ឋានសិក្សាស្រាវជ្រាវ និងគោលនយោបាយទេសចរណ៍	
2705	គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍	
2706	គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត	
2707	គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងដឹកភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិផ្សេងៗទៀត	
2708	គណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍	
2709	ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍	
2710	សាកលវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច	
2711	សាលាវិជ្ជាជីវៈទេសចរណ៍	
2712	គ្រឹះស្ថានអង្គរ	
2713	អង្គការព្រឹត្តិការណ៍សិប្បកម្មវប្បធម៌	
279	មន្ទីរទេសចរណ៍ រាជធានី ខេត្ត	
27901	មន្ទីរទេសចរណ៍ ខេត្តបន្ទាយមានជ័យ	
27902	មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង	
27903	មន្ទីរទេសចរណ៍ ខេត្តកំពង់ចាម	
27904	មន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង	
27905	មន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ	
27906	មន្ទីរទេសចរណ៍ ខេត្តកំពង់ធំ	
27907	មន្ទីរទេសចរណ៍ ខេត្តកំពត	
27908	មន្ទីរទេសចរណ៍ ខេត្តកណ្តាល	
27909	មន្ទីរទេសចរណ៍ ខេត្តកោះកុង	
27910	មន្ទីរទេសចរណ៍ ខេត្តក្រចេះ	
27911	មន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី	
27912	មន្ទីរទេសចរណ៍ រាជធានីភ្នំពេញ	



Handwritten signature



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ១៤១១.១៨.៧.សហវ.បក.បក

ប្រកាសប្រកាសប្រកាស

ស្តីពី

ការតែងតាំងរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជំនួយ
ប្រចាំនៃសភាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៣/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធ្វើវិសោធនកម្ម មាត្រា៩ និងមាត្រា១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និង មាត្រា៤៧ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួល អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្តិ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ១៣៩ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៩៦ ស្តីពីការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរដ្ឋ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ១២៧ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០១ ស្តីពីការប្រែក្លាយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃក្រសួងសុខាភិបាល ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ១៧១ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីនីតិវិធីអនុវត្តថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ១៧២ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការប្រគល់សិទ្ធិជាអភិបាលហិរញ្ញវត្ថុ ជូនមន្ត្រីហិរញ្ញវត្ថុ ប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមតិកាគណនីនៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃក្រសួងសុខាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានតែងតាំងរដ្ឋទេយ្យករចំណូល និងរដ្ឋទេយ្យករចំណូលរង ប្រចាំនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលមានសមាសភាពដូចខាងក្រោម ៖

- ១-លោក **ឆាយ វ៉ាន់ធី** ឋានៈ អនុប្រធានការិយាល័យគណនេយ្យ ទទួលបន្ទុកជារដ្ឋទេយ្យករចំណូល
- ២-កញ្ញា **នាវ៉ា សូមេដា** ឋានៈ បុគ្គលិកជាប់កិច្ចសន្យា ទទួលបន្ទុកជារដ្ឋទេយ្យករចំណូលរង

1

ប្រការ២ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក នៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ព្រមទាំងសមិទ្ធផលដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ ១២ ខែ ២០១៨ ធ្នូ ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៥ ខែ ១២ ឆ្នាំ ២០១៨

រដ្ឋមន្ត្រី
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គបណ្ឌិតលក្ខណៈ អ៊ុន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រី
ក្រសួងសុខាភិបាល

ម៉ម ប៊ុនហេង

កន្លែងទទួល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ក្រសួងសុខាភិបាល
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ១១១ ខ.ណ.ណ.សហវ. ១១១១

ប្រកាសអនុក្រឹត្យ
ស្តីពី

ការតែងតាំងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និង រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍
ប្រចាំនៃសភាសវិទ្យាស្ថានស្រុកសុខាភិបាល នៃក្រសួងសុខាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៣/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធ្វើវិសោធនកម្ម មាត្រា៩ និងមាត្រា១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និង មាត្រា៤៧ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- អនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួល អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្តិ នៃគ្រឹះស្ថាន សាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ១៣៩ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៩៦ ស្តីពីការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរដ្ឋ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ១២៧ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០១ ស្តីពីការប្រែក្លាយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃក្រសួងសុខាភិបាល ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ១៧១ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីនីតិវិធីអនុវត្តថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ១៧២ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការប្រគល់សិទ្ធិជាអភិបាលហិរញ្ញវត្ថុ ជូន មន្ត្រីហិរញ្ញវត្ថុ ប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការ ចំណាយថវិកា នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៣៩៦ សហវ.ប្រក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃក្រសួងសុខាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានតែងតាំងរដ្ឋទេយ្យករបុរេប្រទាន និងរដ្ឋទេយ្យករបុរេប្រទានរង ប្រចាំនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល ដែលមានសមាសភាពដូចខាងក្រោម ÷

- ១-លោក **ហ៊ឺ សុធារី** ឋានៈ អនុប្រធានការិយាល័យគណនេយ្យ ទទួលបន្ទុកជារដ្ឋទេយ្យករបុរេប្រទាន
- ២-កញ្ញា **ម៉េង ចាន់នា** ឋានៈ បុគ្គលិកជាប់កិច្ចសន្យា ទទួលបន្ទុកជារដ្ឋទេយ្យករបុរេប្រទានរង

ប្រការ២ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក នៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ ១៥ ខែ កញ្ញា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៥ ខែ ១១ ឆ្នាំ ២០១៨

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រី
ក្រសួងសុខាភិបាល


ប៊ែន ប៊ុនហេង

កន្លែងទទួល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ក្រសួងសុខាភិបាល
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ

Handwritten marks



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ២១០/២០១៨/២០១៨

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃ ខែ ឆ្នាំ ២០១៨ ខែ ០៤ ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ ០៤ ឆ្នាំ ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំបន្តសុពលភាពវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និងប្រកាសបង្កើតរោងចក្រទម្រង់ថ្មី ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ៨ ស្តារ ស្ពតវ៉ែរ

ស ្រ េ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ៨ ស្តារ ស្ពតវ៉ែរ (8 STAR SPORTSWEAR LTD.) តំណាងដោយលោក CHAI BOON SEONG បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ដីឡូត៍លេខIII០១៧៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល
សម្លៀកបំពាក់

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៤១០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្នែកឈ្មោះរោងចក្រ ៖ "រោងចក្រកាត់ដេរសម្លៀកបំពាក់ ៨ ស្តារ ស្កតវែរ"

ប្រការ៣៖ ការរៀបចំគ្រប់វគ្គក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។


ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



(Handwritten signature)

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែ យ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសបង្កើតរោងចក្រលេខ ០៣០ ឧរថ.កឧ.ប្រក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១១ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- ចង្អុលចុះ៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាគុណ្យទ័រ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលារាជធានីភ្នំពេញ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
- រដ្ឋបាលខណ្ឌមានជ័យ
- រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ
- "ដើម្បីជូនជ្រាប"
- ដុចប្រការ១៥ "ដើម្បីអនុវត្ត"
- ឯកសារ-កាលប្បវត្តិ



រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

រដ្ឋលេខាធិការ



ហេង សុខស័ក

R



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៤៤៧/២០១៨/២០១៨

ថ្ងៃ ខែ ឆ្នាំ ខែ ឆ្នាំ ខែ ឆ្នាំ សំរេចដោយ សំរេចដោយ សំរេចដោយ
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ ៧ ឆ្នាំ ២០១៨

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំបន្តសុពលភាពវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និងប្តូរប្រកាសបង្កើតរោងចក្រទម្រង់ថ្មី ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន តូរ៉ា (ខេមបូឌា)

ស ៤ ២ ៦

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន តូរ៉ា (ខេមបូឌា) (TOWA (CAMBODIA) CO.,LTD.) តំណាងដោយ លោក SHINJI, OZEKI បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស តាយសេងបារិត (សង្កាត់បារិត ក្រុងបារិត ខេត្តស្វាយរៀង)។

(Signature)

(Small signature)

ឈ្មោះផលិតផល
សម្លៀកបំពាក់

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៤១០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ ភ្នំរ៉ា (ខេមបូឌា) "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



12

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសបង្កើតរោងចក្រលេខ២១១ ឧច.កឧ.ប្រក. ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៣ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

- មន្ត្រីទទួលខុសត្រូវ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានពាក់ព័ន្ធ និងសេវាកុំព្យូទ័រ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តស្វាយរៀង
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង
- អង្គការរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសតាយសេងបារ៉ែត
- រដ្ឋបាលក្រុងបារ៉ែត
- រដ្ឋបាលសង្កាត់បារ៉ែត
- “ដើម្បីជូនដោយ”
- ដុចប្រការ១៥ “ដើម្បីអនុវត្ត”
- ឯកសារ កាលប្បវត្តិ



រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី